



**ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា**

**របាយការណ៍**

**បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៤ និងទិសដៅអនុវត្តបន្ត**

ក្នុងអំឡុង មួយទសវត្សរ៍ចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងក្រេបជញ្ជក់នូវផ្ទៃផ្ទៃនៃសន្តិភាព ឯកភាពជាតិ និងស្ថិរភាពនយោបាយដែលជាសមិទ្ធផលប្រវត្តិសាស្ត្រនៃគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លើមូលដ្ឋាននេះ ក្នុងទសវត្សរ៍កន្លងមក កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់ប្រមាណ ៨%ក្នុងមួយឆ្នាំ និងការកាត់បន្ថយភាពក្រីក្រជាង ២%ក្នុងមួយឆ្នាំ ដែលជាសមិទ្ធផលគួរជាទីមោទនៈក្នុងចំណោមបណ្តាប្រទេសដែលមានការអភិវឌ្ឍទាបនានា ក្នុងសកលលោក។ កម្ពុជាខិតខំប្រែក្លាយឲ្យទៅជាប្រទេសមានចំណូលខ្ពស់កម្រិតមធ្យមនៅឆ្នាំ២០៣០។

ដើម្បីឈានទៅសម្រេចទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ភាពងាយរងគ្រោះនៅក្នុងសង្គម រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលប្រកាសដាក់ឲ្យប្រើដោយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។ ត្រង់មុំទី៣ និងមុំទី៤ នៃចតុកោណទី៤ ស្តីពីការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងការជំរុញគោលនយោបាយជាតិប្រជាជន និងសមភាពយេនឌ័រ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គមជាពិសេស កុមារកំព្រា កុមារងាយរងគ្រោះ ស្ត្រី ជនចាស់ជរា ជនពិការ អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល។

ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ជនរងគ្រោះ និងងាយរងគ្រោះ ក្រសួង ស.អ.យ បានដាក់ចេញនូវយុទ្ធសាស្ត្រ ៣យ៉ាង និងកម្មវិធីអាទិភាពចំនួន ៨ចំណុច ដំបូងៗ គឺ (ក).យុទ្ធសាស្ត្រ ៣យ៉ាង រួមមាន (១). បង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម (២). ពង្រឹងពង្រីកប្រព័ន្ធសន្តិសុខសង្គម និង(៣). ពង្រឹងសមត្ថភាពស្ថាប័ន និងកៀរគរប្រកបធនធានទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ និង(ខ).កម្មវិធីអាទិភាព ៨ចំណុច គឺ (១).អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ (២).អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា (៣).អភិវឌ្ឍសុខុមាលភាពជនពិការ (៤).អភិវឌ្ឍសុខុមាលភាពមនុស្សចាស់ (៥).អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (៦).អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន (៧).សិក្សា ស្រាវជ្រាវបង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា និង(៨).អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ។

ជាអាទិ៍ក្នុងឆ្នាំ២០១៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអនុវត្តសម្រេចបានលទ្ធផលដូចខាងក្រោម៖

**I-លទ្ធផលការងារ**

**១. ការងារអាទិភាពទី ១**

**អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ**

**ក-ការងារសង្គ្រោះបន្ទាន់ដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះ**

-បានស្រង់ស្ថិតិប្រជាជនទីទំលក្រ និងរងគ្រោះមហន្តរាយផ្សេងៗសរុបប្រមាណ ៤២.៩១៩គ្រួសារ ក្នុងនោះមាន រាជធានីភ្នំពេញចំនួន ២០៤គ្រួសារ ឧត្តរមានជ័យចំនួន ៣៤គ្រួសារ រតនគិរីចំនួន ១០៣គ្រួសារ កណ្តាលចំនួន ១៤.៤៩៤គ្រួសារ សៀមរាបចំនួន ១៩៩គ្រួសារ កំពតចំនួន ១.៩៣៣គ្រួសារ កែបចំនួន ១.៥៦៥គ្រួសារ កំពង់ស្ពឺចំនួន ៣០៥គ្រួសារ កំពង់ចាមចំនួន ២.០៥០គ្រួសារ កំពង់ធំចំនួន ៦៨គ្រួសារ កំពង់ឆ្នាំងចំនួន ១៨.៣២៨គ្រួសារ ស្វាយរៀងចំនួន ៩២គ្រួសារ បាត់ដំបងចំនួន ៩៤គ្រួសារ មណ្ឌលគិរីចំនួន ៥៦៦គ្រួសារ ក្រចេះចំនួន ០៨គ្រួសារ ប៉ៃលិនចំនួន ១៨គ្រួសារ ព្រៃវែងចំនួន ១.៧២០គ្រួសារ ស្ទឹងត្រែងចំនួន ៩៧៤គ្រួសារ បន្ទាយមានជ័យចំនួន ៨៩គ្រួសារ និងខេត្តកោះកុងចំនួន ៧៥គ្រួសារ និងចុះស្រង់ស្ថិតិជនរងគ្រោះដែលស្លាប់ដោយគ្រោះទឹកជំនន់ចំនួន ៥២នាក់ ក្នុងនោះ មានខេត្តព្រៃវែងចំនួន ១៥នាក់ កំពង់ចាមចំនួន ១២នាក់ ក្រចេះចំនួន ០៧នាក់ កំពង់ធំចំនួន ០៤នាក់ កណ្តាលចំនួន ០៣នាក់ ត្បូងឃ្មុំចំនួន ០១នាក់ ខេត្តកំពង់ឆ្នាំងចំនួន ០៧នាក់ និងខេត្តស្ទឹងត្រែងចំនួន ០៣នាក់

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការពិគ្រោះយោបល់ដល់ជនរងគ្រោះមហន្តរាយទឹកជំនន់ ដោយមានអ្នកចូលរួមចំនួន ៤៥នាក់

-បានសហការជាមួយអាជ្ញាធរខេត្ត កាកបាទក្រហមកម្ពុជា អង្គការជាតិ អន្តរជាតិ សប្បុរសជននានានាំយកអំណោយជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ និងជនក្រីក្រងាយរងគ្រោះចំនួន ៨.៥៨២គ្រួសារ ក្នុងនោះ ខេត្តកំពតចំនួន ១.៤៩៩គ្រួសារ កែបចំចំនួន ១២៧គ្រួសារ កំពង់ចាមចំនួន ១.៨៩១គ្រួសារ កំពង់ឆ្នាំងចំនួន ២.៣៥០គ្រួសារ កំពង់ស្ពឺចំនួន ៣០៣គ្រួសារ បន្ទាយមានជ័យចំនួន ៨២គ្រួសារ កណ្តាលចំនួន ១.៧៤២គ្រួសារ បាត់ដំបង ៩៤គ្រួសារ កំពង់ធំចំនួន ០៧គ្រួសារ មណ្ឌលគីរីចំនួន ៨៦គ្រួសារ ក្រចេះចំនួន ០១គ្រួសារ និងខេត្តស្ទឹងត្រែងចំនួន ៤០០គ្រួសារ

-ក្រសួងបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ជាស្បៀង និងសម្ភារៈផ្សេងៗដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះចំនួន ៣.២៨៤គ្រួសារ ក្នុងនោះ ខេត្តកែបចំចំនួន ០១គ្រួសារ ក្រចេះចំនួន ០៧គ្រួសារ បន្ទាយមានជ័យចំនួន ០៧គ្រួសារ ស្ទឹងត្រែងចំនួន ៩៧៤គ្រួសារ ស្វាយរៀងចំនួន ៩២គ្រួសារ ព្រៃវែងចំនួន ១.៧២០គ្រួសារ កំពតចំនួន ៣០០គ្រួសារ ប៉ៃលិនចំនួន ១៨គ្រួសារ កែបចំចំនួន ១៥៣គ្រួសារ និងខេត្តកំពង់ចាម ១២គ្រួសារ។ មិនតែប៉ុណ្ណោះ ជនរងគ្រោះ និងងាយរងគ្រោះប្រមាណ ១៨.៩៧៦នាក់ បានទទួលអំណោយជាស្បៀង សម្ភារៈផ្សេងៗ ការស្នាក់នៅ ហូបចុក ថែទាំ ព្យាបាលសុខភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតមុខរបរ តាមរយៈកម្មវិធីនានារបស់អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិដទៃទៀត

-ឯកឧត្តម **វណ្ណ សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់ចំនួន ៧០០គ្រួសារ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម ដោយក្នុងមួយគ្រួសារទទួលបាន មី ១កេស មុង ១ ក្រមា ១ កន្ទួល ១ គង់កៅស៊ូ ១ ត្រីខ ១យូ ទឹកស៊ីអ៊ីវ ១ដប និងថវិកា ៣០.០០០។

-ឯកឧត្តម **វណ្ណ សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ និងលោកជំទាវបាននាំនូវទំនំទានប្រគេនព្រះសង្ឃចំនួន ០៧ អង្ក និមន្តមកពីវត្តចំនួន ០៦ នៅឃុំជាច រដ្ឋស្រុកកំចាយមារ ខេត្តព្រៃវែង ដោយក្នុង ០១វត្តប្រគេន ទៀនវស្សា ១គូ សាដក ១ អង្ករ ៥០គ.ក្រ កេសជ្ជៈ គ្រឿងឧបភោគបរិភោគនិងបច្ច័យ ២០ម៉ែនរៀល និងជូនជូនដីតាជីម្នាក់ៗចំនួន ១០០០០។ ដោយឡែក វត្តព្រៃស្នួនឧបត្ថម្ភបច្ច័យ ១០លានរៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត។ ទន្ទឹមនេះ បានជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ពលករដែលទើបត្រឡប់ពីប្រទេសថៃចំនួន ៦០០គ្រួសារ ដោយក្នុង០១គ្រួសារទទួលបានសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា ៥០០០០។

-ឯកឧត្តម **វណ្ណ សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ និងលោកជំទាវបានចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ទុរគុជន និងរងគ្រោះដោយខ្យល់ព្យុះនៅឃុំកក់ ស្រុកពញាក្រែក ខេត្តក្បួងឃ្មុំ ដោយគ្រួសារទុរគុជនក្នុងមួយគ្រួសារទទួលបានអង្ករ ៤០គ.ក មុង ១ ភួយ ១ កន្ទួល ១ គង់កៅស៊ូ ១ គ្រឿងឧបភោគបរិភោគ និងថវិកា ៣០០.០០០។ គ្រួសាររលំផ្ទះឧបត្ថម្ភថវិកា ៥០០.០០០។ លើសម្ភារៈ គ្រួសារសពកុមារដែលត្រូវជនរិកលចរិកសម្លាប់ឧបត្ថម្ភថវិកា ៦០០.០០០។ លើសម្ភារៈ និងឧបត្ថម្ភគ្រួសារសពប្រជាជនក្រីក្រចំនួន ០៤គ្រួសារ ផ្សេងទៀត ដោយ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០ គ.ក និងថវិកា ២០០.០០០។ ដោយឡែក ជូនដី តាជីចំនួន ៧០នាក់ ដែលបានចូលរួមក្នុងពិធី ម្នាក់ៗទទួលបានថវិកា ១០.០០០។

-ក្នុងឆ្នាំ២០១៤នេះ ការផ្តល់អន្តរាគមន៍សង្គមកិច្ចដើម្បីជួយដល់ប្រជាជនក្រីក្រងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិសរុបចំនួន ៣២.២១២គ្រួសារ

-ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានបានពាំនាំអំណោយសប្បុរសធម៌ផ្ទាល់ខ្លួនជាសម្ភារៈ ថវិកា ជួយដល់គ្រួសារចាស់ជរា ពិការ ចំណាកស្រុក និងចូលរួមធ្វើវេទិកាសាធារណៈតាមមូលដ្ឋាន។

**ខ-ការងារជនអនាថា**

-ស្រង់ស្ថិតិជនអនាថានៅតាមរាជធានី ខេត្តមួយចំនួន មានជនអនាថាសរុប ៩៥៩នាក់ ក្នុងនោះ រាជធានីភ្នំពេញចំនួន ៤២៧នាក់ ខេត្តកំពង់ឆ្នាំងចំនួន ៣៣នាក់ តាកែវចំនួន ២៩នាក់ ព្រះសីហនុចំនួន ១៣នាក់ ស្វាយរៀងចំនួន ៤៨នាក់ កោះកុងចំនួន ០១នាក់ កំពតចំនួន ១៤នាក់ កែបចំចំនួន ០១នាក់ ឧត្តរមានជ័យចំនួន ៣២នាក់ កណ្តាលចំនួន ៧៣នាក់ ពោធិ៍សាត់ចំនួន ១៣នាក់ សៀមរាបចំនួន ១៦៤នាក់ និងខេត្តបន្ទាយមានជ័យចំនួន ៧៥នាក់

-បានស្រង់ស្ថិតិជនរិកលចរិកសរុបចំនួន ៦៦នាក់ ក្នុងនោះ មានរាជធានីភ្នំពេញចំនួន ១០ ខេត្តកំពតចំនួន ០៧នាក់ កំពង់ឆ្នាំងចំនួន ៤១នាក់ កែបចំចំនួន ០១នាក់ ពោធិ៍សាត់ចំនួន ០១នាក់ និងអង្គការទឹកចិត្តម្តាយចំនួន ០៦នាក់

-បានស្រង់ស្ថិតិជនចំណាកស្រុកសរុបចំនួន ៣១១.០៩៨នាក់ ស្រីចំនួន ១២៣.០២៣នាក់ ក្នុងនោះ មានខេត្តកំពង់ឆ្នាំងចំនួន ៧.៥១១នាក់ ស្វាយរៀងចំនួន ៤៦.៥៧៤នាក់ ព្រៃវែងចំនួន ១៨២.០២៧នាក់ ព្រះសីហនុចំនួន ០៥នាក់ កណ្តាលចំនួន ៣.៤៥៤នាក់ កោះកុងចំនួន ៤.៤៤៥នាក់ ឧត្តរមានជ័យចំនួន ៩.៦៩៤នាក់ មណ្ឌលគីរីចំនួន ១១៧នាក់ កំពង់ចាមចំនួន ៥.០២៦នាក់ សៀមរាបចំនួន ៣៤.៦០៩នាក់ និងខេត្តពោធិ៍សាត់ចំនួន ១៧.៦៣៦នាក់

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញបានទទួលជនអនាថាចំនួន ៣៧៤នាក់ មកធ្វើការអប់រំ ពិគ្រោះយោបល់និង បញ្ជូនទៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈពោធិ៍សែនជ័យចំនួន ២៨១នាក់ អង្គការមិត្តសំឡាញ់ចំនួន ២០នាក់ អង្គការភាពញឃឹមនៃកុមារចំនួន ១៧នាក់ និងធ្វើសមាហរណកម្មទៅសហគមន៍វិញចំនួន ៥៦នាក់។ ទន្ទឹមនេះ បាន គ្រប់គ្រងជនអនាថាគ្មានទីពឹងចំនួន ៧២នាក់ ស្រី ៤០នាក់

-ផ្សព្វផ្សាយការធ្វើចំណាកស្រុកគ្មានសុវត្ថិភាពដល់ប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប និងម៉ូតូកង់បីបានចំនួនសរុប ៥.២២២នាក់ ក្នុងនោះ កំពង់ចាមចំនួន ៨៦នាក់ កោះកុងចំនួន ៤.៤៤៦នាក់ កំពង់ឆ្នាំងចំនួន ៧៣នាក់ បន្ទាយមានជ័យ ចំនួន ៦០នាក់ និងខេត្តកណ្តាលចំនួន ៥៥៧នាក់

-បានចូលរួមសហការទទួលពលករចំណាកស្រុកមកពីប្រទេសថៃតាមច្រកអន្តរជាតិហើយប៉ែកពីថ្ងៃទី០៦-២៩ ខែ មិថុនា ឆ្នាំ២០១៤ ចំនួន ២០៦.១៥១នាក់ (ស្រី៦៣៥៨១នាក់ កុមារ១៦២២៣នាក់) តាមរយៈក្រុមការងារសម្រប សម្រួលទទួលពលករ និងគ្រួសារពីប្រទេសថៃ និងបានរៀនការចូលរួមឧបត្ថម្ភជាសម្ភារៈ និងថវិកាពីអង្គការដៃគូជួយ ដល់ពលករចំណាកស្រុក

-បានសហការជាមួយអង្គការជាតិ អន្តរជាតិ ជាដៃគូ ជួយសង្គ្រោះ ឧបត្ថម្ភ គាំទ្រ អប់រំ ណែនាំ ស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនជនអនាថា កុមារអនាថា កុមាររើសសំរាម សរុបចំនួន ៥៤៤នាក់

-រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ៩៥ សសរ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការតែងតាំង សមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា

-គណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៣ និងលើក ទិសដៅឆ្នាំ២០១៤ ដែលមានអ្នកចូលរួមចំនួន ៨៥នាក់ ស្រី ២៥នាក់ និងប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៤ និងលើកទិសដៅឆ្នាំ២០១៥ មានអ្នកចូលរួមចំនួន ១០២នាក់ ស្រីចំនួន ២៤នាក់។

**ក-ការឧបស្ថាប័នការរឹតត្បិតជាលមេរោគអេដស៍ និងជំងឺអេដស៍**

-បានស្រង់ស្ថិតិកុមាររងគ្រោះ និងរងផលប៉ះពាល់ដោយមេរោគអេដស៍ចំនួន ៤.៧២៣នាក់ ក្នុងនោះ ខេត្តកំពត ចំនួន ៧៣នាក់ ស្វាយរៀងចំនួន ៦៩៥នាក់ កែបចំនួន ២៧នាក់ កំពង់ស្ពឺចំនួន ១.៩៤៣នាក់ ប៉ៃលិនចំនួន ១០៨នាក់ កំពង់ចាមចំនួន ១៥០នាក់ បន្ទាយមានជ័យចំនួន ២៩នាក់ និងខេត្តសៀមរាបចំនួន ១.៦៩៨នាក់

-បានចុះអប់រំ សម្ភាសន៍ និងផ្តល់ប្រឹក្សាយោបល់ដល់ស្ត្រីបម្រើសេវាកំសាន្តសប្បាយនៅតាមរាជធានី ខេត្តមួយចំនួន -អ្នកជំងឺអេដស៍ និងជនរងផលប៉ះពាល់ដោយសារមេរោគអេដស៍ ជំងឺអេដស៍ ចំនួន ២.២៦៤នាក់ បានទទួល អំណោយជាស្បៀង សម្ភារៈ ថវិកា សោហ៊ុយធ្វើដំណើរទៅពិនិត្យសុខភាព ប្រឹក្សាយោបល់ ថ្នាំពន្យារជីវិត បីបាច់ថែទាំ សុខភាព ការស្នាក់នៅតាមមណ្ឌល និងមុខរបរខ្នាតតូច តាមរយៈ សប្បុរសជននានា អង្គការជាតិនិងអន្តរជាតិ។ ដោយ ឡែក មន្ទីរ ស.អ.យ ខេត្តកំពង់ចាមបាននាំកុមារកំព្រា និងកុមាររងផលប៉ះពាល់ដោយមេរោគអេដស៍សរុបចំនួន ១៥០ នាក់ មកសំណេះសំណាល ពិសាអាហារ និងទស្សនាសិល្បៈសម្តែងក្នុងឱកាសចូលឆ្នាំថ្មីនៅរាជធានីភ្នំពេញ

-មន្ទីរ ស.អ.យ ខេត្តស្វាយរៀងបានបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយបំណិនជីវិត ស្តីពីមេរោគអេដស៍ ជំងឺអេដស៍ ជំងឺកាមរោគនិងសុខភាពផ្លូវភេទ សុខភាពបន្តពូជដល់សិស្ស និងយុវជន មានអ្នកចូលរួមសរុបចំនួន ១៤១នាក់។

**ឃ-ការងារអភិវឌ្ឍន៍គ្រួសារ និងយេនឌ័រ**

-បានចេញប្រកាសលេខ ១៤៩៣ សអយ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មាធិការ ជាតិពិគ្រោះយោបល់គោលនយោបាយចំពោះគ្រួសារ

-បានរៀបចំទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៣ ក្រោមប្រធានបទ “សមភាពនៃការអប់រំមានសារសំខាន់ ក្នុងកិច្ចអភិវឌ្ឍសង្គម” នៅទីស្តីការក្រសួង ស.អ.យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ និងលោកជំទាវ **ហេង ពៅ វង សុភ** និងមានការចូលរួមពីសំណាក់ស្ត្រីដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួង ស.អ.យ សរុបចំនួន ៣០០នាក់ ដោយម្នាក់ៗទទួលបានសំពត់មួយ និងថវិកាចំនួន ៥០.០០០រៀល។ ដោយឡែក មន្ទីរ ស.អ.យ ខេត្តកំពង់ឆ្នាំងក៏បានប្រារព្ធទិវានេះផងដែរ

-បានរៀបចំប្រារព្ធទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ឧសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់គោលនយោបាយចំពោះគ្រួសារ ក្រោម ប្រធានបទ “អភិវឌ្ឍន៍គ្រួសារជាគ្រឹះនៃការអភិវឌ្ឍជាតិ” ដោយមានតំណាងគ្រួសារកម្មករ កសិករ អាជីវករ និវត្តជន និង មន្ត្រីរាជការស៊ីវិលសរុបចំនួន ៤៥០នាក់ ដោយម្នាក់ៗទទួលបានអាវយីត១ សារុង ១ សាប៊ូ ១ដុំ ប្រាស់ដុសធ្មេញ និងថ្នាំដុសធ្មេញ និងថវិកា ១ម៉ឺនរៀល។ ដោយឡែក មន្ទីរ ស.អ.យ ខេត្តកណ្តាល បាត់ដំបង កំពត ព្រៃវែង និង ខេត្តកែបក៏ប្រារព្ធទិវានេះផងដែរ

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីទស្សនាទាន ការវិភាគយេនឌ័រ និងផ្សព្វផ្សាយអនុសញ្ញា ស៊ី-ដ ដល់មន្ត្រី មន្ទីរ ស.អ.យ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ មានអ្នកចូលរួមសរុបចំនួន ១១២នាក់

-មន្ទីរ ស.អ.យ ខេត្តកំពតបានផ្សព្វផ្សាយការយល់ដឹងដល់សហគមន៍ ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ បានចំនួន ០៨លើក មានអ្នកចូលរួមសរុបចំនួន ៨០០នាក់។

**១-ការងារប្រឆាំងការជួញដូរមនុស្ស និងការធ្វើសហហារណាកម្មជនរងគ្រោះ**

**១-១-ការប្រឆាំងការជួញដូរមនុស្ស**

-បានធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាល ស្តីពីយុទ្ធសាស្ត្រប្រឆាំងអំពើជួញដូរមនុស្សនៅខេត្តកំពង់ស្ពឺ ស្វាយរៀង កោះកុង និងខេត្តសៀមរាប មានអ្នកចូលរួមសរុបចំនួន ១៤៤នាក់

-បាននិងកំពុងពិនិត្យ កែសម្រួលសេចក្តីព្រាងចុងក្រោយគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណ និងការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងរៀបចំសេចក្តីព្រាងសារាចរណែនាំអនុវត្តនីតិវិធីសហហារណាកម្មជនរងគ្រោះក្រោមដែនសមត្ថកិច្ចក្រសួង ស.អ.យ

-បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់បទដ្ឋានអប្បបរមាសម្រាប់ការថែទាំជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទដែលស្នាក់នៅក្នុងមជ្ឈមណ្ឌល នៅសណ្ឋាគារសាន់វ៉េ មានអ្នកចូលរួមចំនួន ១៣៧នាក់

-បានចេញប្រកាសលេខ ១២៧៤ ស.អ.យ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពី បទដ្ឋានអប្បបរមាថែទាំជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទដែលស្នាក់នៅក្នុងមជ្ឈមណ្ឌល និងរៀបចំឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ បទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស

-បានសហការជាមួយអង្គការ Winrock international និងអង្គការ UN-Ac បោះពុម្ពសៀវភៅបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលចំនួន ៥០០០ ក្បាល និងបានចែកជូនដល់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធចំនួន ១០០០ច្បាប់

-សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការកសាងមជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះដោយសារការជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះនៅខេត្តបន្ទាយមានជ័យរវាងក្រសួង ស.អ.យ និងប្រទេសថៃ ត្រូវបានពិនិត្យ កែសម្រួល និងបានបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីផ្តល់យោបល់ចុងក្រោយ

-បានរៀបចំកិច្ចប្រជុំ និងពិគ្រោះយោបល់ថ្នាក់ជាតិចំនួន ០៥លើក លើសេចក្តីណែនាំ ស្តីពីការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលមានអ្នកចូលរួមចំនួន ១១២នាក់ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរ ស.អ.យ រាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ និងស្ថានទូត

-បានរៀបចំវគ្គបណ្តុះបណ្តាលសាកលរង លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណ និងការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងសេចក្តីព្រាងឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ០២លើក នៅខេត្តសៀមរាប ដែលមានអ្នកចូលរួមចំនួន ៣៣នាក់

-បានសហការជាមួយអង្គការ IJM (International Justice Mission) រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីអន្តរាគមន៍មានវិបត្តិ ដល់មន្ត្រីក្រសួង និងមន្ទីរ ស.អ.យ រាជធានី ខេត្ត ចំនួន ២៨នាក់ ស្រីចំនួន ០៨នាក់

-បានចុះអនុវត្តសាកលរងលើទម្រង់សម្ភាសន៍ ឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅរាជធានីខេត្តចំនួន ០៦ ក្នុងនោះមាន រាជានីត្តិពេញញ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម និងខេត្តស្វាយរៀង

-មន្ទីរ ស.អ.យ ខេត្តប៉ៃលិនបានស្រង់ស្ថិតិស្ត្រីរកស៊ីផ្លូវភេទចំនួន ១០៨នាក់ (២៣ទីតាំង) និងបានប្រឹក្សាយោបល់ដល់ស្រ្តីបម្រើសេវាកម្សាន្តសប្បាយចំនួន ៦៨នាក់

-មន្ទីរ ស.អ.យ ខេត្តកណ្តាលបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះបង្ក្រាបទីតាំងប្រកបអាជីវកម្មផ្លូវភេទ ០២កន្លែង ជូនស្ត្រីរងគ្រោះបានចំនួន ១១ មកអប់រំ ពិគ្រោះយោបល់ បណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើសហហារណាកម្មទៅសហគមន៍វិញ។

**១-២-ការងារសហហារណាកម្ម និងកិច្ចការពារជនរងគ្រោះ**

-មន្ទីរ ស.អ.យ រាជធានី ខេត្តចំនួន ០៧ (រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ កំពត ក្រចេះ សៀមរាប ស្វាយរៀង និងខេត្តបន្ទាយមានជ័យ) បានសហការជាមួយអង្គការដៃគូ ដើម្បីជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន

៣៤៦ករណី។ បានធ្វើការអប់រំ ណែនាំ ពិគ្រោះយោបល់ បញ្ជូនទៅស្ថានីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាម មណ្ឌលអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិជាដៃគូចំនួន ១៥៤ករណី ឆ្លើយតបករណីចំនួន ១៥ករណី បិទករណី ២ករណី សមាហរណកម្មទៅសហគមន៍វិញចំនួន ១៤៨ករណី និងធ្វើការតាមដានបន្តចំនួន ២៧ករណី

-បានធ្វើមាតុភូមិនិរត្តន៍ស្ត្រី និងកុមាររងគ្រោះចំនួន ១៣នាក់ ទៅប្រទេសវៀតណាមវិញ និងទទួលបានចំនួន ១២៣នាក់

-បានចុះតាមដានស្ត្រី និងកុមារជាជនជាតិវៀតណាមដែលរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ០៣នាក់ នៅ ខេត្តចំនួន ០២ គឺ ខេត្តសុខបាង និងខេត្តដុងខាត់នៃប្រទេសវៀតណាម

-បានសហការជាមួយអង្គការ IOM និងអង្គការពាក់ព័ន្ធ ទទួល និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញ ដូរមនុស្សចំនួន ១៤៦នាក់ ក្នុងនោះ ពីប្រទេសឥណ្ឌូនេស៊ីចំនួន ០៣នាក់ ម៉ាឡេស៊ីចំនួន ៣៣នាក់ ថៃចំនួន ១០៤នាក់ និងប្រទេសចិនចំនួន ០៦នាក់។

**ខ-៣-ការងារមណ្ឌលសម្របសម្រួលប្រព័ន្ធប្រព្រឹត្តិកម្ម**

-ទទួលបានជនរងគ្រោះដោយសារការជួញដូរ តាមរយៈការធ្វើមាតុភូមិនិរត្តន៍ចំនួន ១២២នាក់ (ស្រី ៥៣នាក់) និងបាន បញ្ជូនទៅស្នាក់នៅក្នុងអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិចំនួន ៦៤នាក់ អង្គការតំណក់ទឹកចំនួន ២៤នាក់ អង្គការ គ្រួសារថ្មីប៉ោយប៉ែតចំនួន ១៣នាក់ អង្គការទស្សនៈពិភពលោកចំនួន ០៣នាក់ អង្គការកុមារវិភាគចំនួន ១០នាក់ អង្គការ ពន្ធកិច្ចអប់រំកម្ពុជាចំនួន ០១នាក់ និងត្រឡប់ទៅផ្ទះដោយខ្លួនឯងចំនួន ០៧នាក់

-បានផ្តល់សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់ជនរងគ្រោះនិរទេសពីប្រទេសថៃចំនួន ៦៩នាក់ ដោយក្នុងម្នាក់ទទួលបាន ខោ ២ អាវយឺត ២ កន្សែងពោះគោ ១ ខោខ្លី ២ ស្បែកជើងផ្ទាត់ ១គូ សាប៊ូកក់សក់ ១ដប ថ្នាំ ដុសធ្មេញ ១ ប្រាសដុសធ្មេញ ១ សាប៊ូដុំ ១ សាប៊ូម្សៅ ១កញ្ចប់ និងថង់ដាក់សម្ភារៈ ១

-តាមដានអតិថិជនចំនួន ០៩ករណី។

**២. ការងារអាទិភាពទី ២**

**អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា**

**ក-ការងារសុខុមាលភាពកុមារ**

-សិទ្ធិជាមូលដ្ឋានទាំង ៤ របស់កុមារត្រូវបានជ្រួតជ្រាបទៅក្នុងសហគមន៍ តាមរយៈកម្មវិធីផ្សព្វផ្សាយជាច្រើន របស់រដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលនានា

-បានសហការជាមួយអង្គការយូនីសេហ្វ អង្គការមិត្តកុមារកម្ពុជា អង្គការភាពញញឹមនៃកុមារ អង្គការកុមារក្នុង គ្រួសារ និងអង្គការការីតាស រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះ កុមារដល់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ មន្ត្រី ស.អ.យ ខេត្ត ក្រុង ស្រុក និងបុគ្គលិកអង្គ ការ នៅខេត្តកណ្តាល ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ ព្រះសីហនុ កំពង់ចាម ក្រចេះ បាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ និង ខេត្តតាកែវ ដែលមានអ្នកចូលរួមសរុបចំនួន ២.១៧៤នាក់

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យកុមារកំព្រា កុមាររងគ្រោះនិង ងាយរងគ្រោះ ដល់មន្ត្រីបង្គោលនៃរាជធានីខេត្តគោលដៅទាំង ០៥ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង សៀមរាប និងខេត្តព្រះសីហនុ

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំផែនទីមណ្ឌលថែទាំជំនួសចំពោះកុមារជនដល់មន្ត្រីបង្គោល នៅ រាជធានីខេត្តគោលដៅទាំង ០៥ មានរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ បាត់ដំបង និងខេត្តសៀមរាប

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីគុណវឌ្ឍន៍នៃអង្គការសុវត្ថិភាពកុមារដល់បុគ្គលិកអង្គការចំនួន ០៧អង្គការ ដែល មានអ្នកចូលរួមចំនួន ២០០នាក់

-បានចាត់តាំងរដ្ឋលេខាធិការមួយរូប រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទទួលបានការកិច្ចដំណើរទស្សនកិច្ចអនុ រដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងសង្គមកិច្ចនៃប្រទេសមីយ៉ាន់ម៉ាមកសិក្សាស្វែងយល់អំពីវិស័យសង្គមកិច្ចនៃព្រះរាជាណា ចក្រកម្ពុជា ជាពិសេសសុខុមាលភាពកុមារ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប

-ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី Marta Santos Pais តំណាងពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ។

**ក-១-ការងារមជ្ឈមណ្ឌលកុមារកំព្រា និងការថែទាំកុមារ**

-រហូតមកដល់បច្ចុប្បន្នមណ្ឌលកុមារកំព្រាមានចំនួន ២០៨កន្លែង បានទទួលកុមារកំព្រា ទារកកំព្រា កុមារពិការ សរុបចំនួន ១០.៤១៦នាក់ ក្នុងនោះមណ្ឌលរបស់រដ្ឋមាន ២២កន្លែង បានទទួលចិញ្ចឹមកុមារកំព្រាចំនួន ២.០៧០នាក់។ កុមារកំព្រាសុទ្ធតែទទួលបានសេវាស្នាក់នៅ អប់រំ ចិញ្ចឹមបីបាច់ថែរក្សា បង្កលក្ខណៈឲ្យរៀនសូត្រចំណេះដឹងទូទៅ បណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងធ្វើសមាហរណកម្មទៅរស់នៅសហគមន៍វិញ។ មជ្ឈមណ្ឌលកុមារកំព្រារបស់រដ្ឋចំនួន ៣

កន្លែង បានទទួលការជួយឧបត្ថម្ភបន្ថែមពីសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះមាន៖ មណ្ឌលគៀនឃ្លាំង អង្គរ ១២គោន ប្រាក់ ២៤.០០០.០០០រៀល/ឆ្នាំ មណ្ឌលកម្ពុជា-បារាំង-ហុងកុង អង្គរ ១២គោន ប្រាក់ ១២លានរៀល/ឆ្នាំ និងមណ្ឌលកូលាបទី ៤ ទឹកប្រាក់ ១២លានរៀល/ឆ្នាំ។ ក្រៅពីការថែទាំក្នុង មណ្ឌលកុមារកំព្រា កុមារងាយរងគ្រោះជាច្រើនទៀត បានទទួលចិញ្ចឹមថែទាំ និងផ្តល់សេវាឧបត្ថម្ភផ្សេងៗទៀត នៅក្នុងសហគមន៍ដោយសាច់ញាតិ គ្រួសារធម៌ គ្រួសារចិញ្ចឹម នៅតាមវត្តអារាម និងតាមកម្មវិធី ផ្សេងៗទៀតរបស់អង្គការជាតិ និងអន្តរជាតិ នានា

-បានសម្តេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការភូមិកុមារអេសអូអេស ក្រុងក្រចេះ ខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកចូលរួមសរុបចំនួន ៣.០០០នាក់

-អង្គការកុមារអាស៊ីអាស្ត្រេកាបានសហការជាមួយក្រសួង ស.អ.យ ជួយដល់មណ្ឌលកុមារកំព្រារបស់រដ្ឋចំនួន ១៦មណ្ឌល នៅ ១៥ខេត្ត និងមានមណ្ឌលផ្ទាល់របស់អង្គការចំនួន ៧មណ្ឌល ជួយលើសកម្មភាពកុមារ និងសិស្សនិស្សិតក្រីក្រ

-បានចេញប្រកាសលុបឈ្មោះកុមារពីបញ្ជីបើកប្រាក់គោលនយោបាយចំនួន ៧២១នាក់ និងប្រកាសបញ្ចូលនិងទទួលស្គាល់កុមារឱ្យស្នាក់នៅក្នុងមណ្ឌលរដ្ឋ និងទទួលរបបគោលនយោបាយចំនួន ៤៤២នាក់

-បានចេញប្រកាសបិទមណ្ឌលថែទាំកុមារចំនួន ១១មណ្ឌល ដែលមិនអនុវត្តតាមគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីការថែទាំជំនួសចំពោះកុមារ

-បាននិងកំពុងពិនិត្យកែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនរងគ្រោះស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ និងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ

-ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ បានចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់កុមារកំព្រានៅបុរីកុមារមិត្តភាពកម្ពុជាបារាំងហុងកុង និងមណ្ឌលកុមារគៀនឃ្លាំងចំនួន ១៣៩នាក់ ដោយម្នាក់ៗទទួលបាន ខោអាវសិស្ស ១កំប្លោ សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ និងថវិកា ១០.០០០៛ លោកគ្រូ អ្នកគ្រូចំនួន ១៥នាក់ ម្នាក់ៗទទួលបានថវិកា ៣០.០០០៛ ក្រុមប្រឹក្សាឃុំ ៣នាក់ ម្នាក់ៗទទួលបានថវិកា ១០០.០០០៛ ចំណែក មណ្ឌលបុរីកុមារមិត្តភាពកម្ពុជាបារាំងហុងកុងទទួលបាន អង្ករ ៣០០គ.ក សម្ភារៈផ្ទះបាយ គ្រឿងឧបភោគបរិភោគ និងថវិកា ៣.០០០.០០០៛ មណ្ឌលកុមារគៀនឃ្លាំងទទួលបានអង្ករ ២០០គ.ក សម្ភារៈផ្ទះបាយ គ្រឿងឧបភោគបរិភោគ និងថវិកា ២.០០០.០០០៛ និងបុរីទារក និងកុមារជាតិចំនួន ១០៤នាក់ ដោយម្នាក់ៗទទួលបានថវិកា ២០.០០០៛ ម៉ែដោះចំនួន ៣៨នាក់ ម្នាក់ៗទទួលបានថវិកា ២០.០០០៛ ម៉ែដោះចំនួន ១៤នាក់ ម្នាក់ៗទទួលបានថវិកា ៣០.០០០៛ ចំណែកមណ្ឌលទទួលបានអង្ករ ៥០០គ.ក្រ សម្ភារៈផ្ទះបាយ គ្រឿងឧបភោគបរិភោគ និងសម្ភារៈអនាម័យកុមារ។

**ក-២-ការងារសេវាកុមារតាមសហគមន៍**

-បានរៀបចំសេចក្តីព្រាងគោលនយោបាយស្តីពីក្រមសីលធម៌កិច្ចការពារកុមារ

-អង្គការកុមារសហប្រទេសជប៉ុនបានជួយឧបត្ថម្ភកងចំនួន ១.៦០០គ្រឿង តាមរយៈអង្គការអាស៊ីអាស្ត្រេកា ដើម្បីចែកជូនកុមារកំព្រា និងកុមារក្នុងគ្រួសារក្រីក្រក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

-បានរៀបចំប្រកាសស្តីពីការបង្កើត និងដាក់ឲ្យដំណើរការនូវប្រព័ន្ធគ្រូតពិនិត្យ និងវាយតម្លៃលើសេវាដែលផ្តល់ឲ្យកុមារកំព្រា និងកុមារងាយរងគ្រោះ។

**ក-៣-ការងារថែទាំជំនួសចំពោះកុមារ និងអធិការកិច្ច**

-បានរៀបចំគោលការណ៍ណែនាំ និងឧបករណ៍នានា សម្រាប់អនុវត្តប្រកាសស្តីពីនីតិវិធីអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ

-បានសហការជាមួយអង្គការម្លប់ឬស្សីចុះធ្វើអធិការកិច្ចមណ្ឌលកុមារកំព្រាគៀនឃ្លាំង មានកុមារស្នាក់នៅចំនួន ១១៦នាក់ និងចុះស្រាវជ្រាវដល់លំនៅដ្ឋានផ្ទាល់របស់កុមារចំនួន ៤៥នាក់ ដែលមិនមែនជាកុមារកំព្រាឬកុមារក្រីក្ររងគ្រោះដែលត្រូវស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាគៀនឃ្លាំង។ បានរៀបចំរបាយការណ៍ស្តីពីស្ថានភាពចុះប៉ាន់ប្រមាណគ្រួសាររបស់កុមារកំព្រាដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាគៀនឃ្លាំងដើម្បីធ្វើសមាហរណកម្ម

-បានសម្របសម្រួល និងបង្រួបបង្រួមកុមារឲ្យទៅរស់នៅក្នុងគ្រួសារវិញចំនួន ២២នាក់

-បានចុះពិនិត្យ និងដោះស្រាយករណីដីសម្បទានរបស់មណ្ឌលអង្គការទ្រទ្រង់សម្ព័ន្ធភាពក្តីសង្ឃឹមកម្ពុជា ដែលត្រូវបែងចែកឲ្យទៅមន្ទីរ ស.អ.យ ខេត្តកំពត

-បានធ្វើអធិការកិច្ចមណ្ឌលថែទាំកុមារនៅរាជធានី ខេត្តទាំង ២៥។

**ក-៤-ការងារស្មុំកូនក្នុងប្រទេស**

- បានសម្របសម្រួលឲ្យជំនួសបរទេសធ្វើជាឪពុកម្តាយធម៌កុមារកម្ពុជា និងអន្តរាគមន៍ជូនឪពុកម្តាយធម៌ដែលមានបំណងនាំកូនធម៌កម្ពុជាទៅកំសាន្ត និងសម្រាកព្យាបាលជំងឺនៅក្រៅប្រទេស
- បានចេញប្រកាសស្តីពីការបង្កើតក្រុមការងាររៀបចំ និងអនុវត្តនីតិវិធីស្មុំកូនក្នុងប្រទេស
- បានកំណត់អត្តសញ្ញាណកុមារកំព្រាចំនួន ២០នាក់ ដែលមានតម្រូវការពិសេស និងបានបញ្ជូនបញ្ជីឈ្មោះទៅរដ្ឋបាលស្មុំកូនអន្តរប្រទេស

**ក-៥-ការងារស្មុំកូនអន្តរប្រទេស**

- បានទទួលរបាយការណ៍ស្តីពីស្ថានភាពវិវឌ្ឍរបស់កុមារចំនួន ២២៨ករណី ក្នុងនោះ ទីភ្នាក់ងារអ៊ីតាលីចំនួន ២២០ករណី កាណាដាចំនួន ០២ករណី អូទ្រីសចំនួន ០៤ករណី និងម៉ាល់តាចំនួន ០២ករណី
- បានចូលរួមធ្វើបទបង្ហាញអំពីច្បាប់ ស្តីពីស្មុំកូនអន្តរប្រទេស ក្នុងវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីស្មុំកូនពិសេសនយោបាយថែទាំជំនួសចំពោះកុមារ ស្មុំកូនក្នុងស្រុក និងស្មុំកូនអន្តរប្រទេស នៅខេត្តព្រៃវែង
- បានចេញប្រកាសលេខ ១៣៨ ស.អ.យ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការណែនាំអនុវត្តនីតិវិធីស្មុំកូនអន្តរប្រទេសដោយសាច់ញាតិ និងប្រកាសលេខ ១៣៩ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការណែនាំអនុវត្តនីតិវិធីស្មុំកូនអន្តរប្រទេសចំពោះកុមារដែលត្រូវការនូវការថែទាំពិសេស និងកុមារមានតម្រូវការពិសេស
- បានចេញប្រកាសលេខ ០០២ ស.អ.យ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការប្រើប្រាស់អក្សរកាត់ រូបសញ្ញា និងគំរូក្បាលលិខិតរបស់អាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស
- បានចេញប្រកាសលេខ ០០៣ ស.អ.យ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រង និងចាត់ចែងប្រាក់វិភាគទានមនុស្សធម៌
- បានចេញប្រកាសលេខ ១២៣០ ស.អ.យ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស
- បានរៀបចំរបាយការណ៍ ស្តីអំពីដំណើរការវិវឌ្ឍន៍ការងារស្មុំកូនអន្តរប្រទេស នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តម **គាត ឈន់** ឧបនាយករដ្ឋមន្ត្រីប្រចាំការ
- បានបោះពុម្ពសៀវភៅណែនាំស្តីពីនីតិវិធីពិនិត្យសំណុំឯកសារស្មុំកូនអន្តរប្រទេសចំនួន ១០០ច្បាប់
- បានរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា របស់អាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង ឈុន** រដ្ឋមន្ត្រីក្រសួង ស.អ.យ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានអ្នកចូលរួមសរុបចំនួន ១៣០នាក់ ដែលជាតំណាងស្ថានទូត ទីភ្នាក់ងារ និងក្រសួង ស្ថាប័នពាក់ព័ន្ធ
- បានបើកវគ្គបណ្តុះបណ្តាល ដល់មន្ត្រីរដ្ឋបាលស្មុំកូនអន្តរប្រទេស ស្តីពីការចែករំលែកបទពិសោធន៍លើការងារស្មុំកូនអន្តរប្រទេស ដោយមានគ្រូខ្មែរសមកពីអាជ្ញាធរស្មុំកូនអន្តរប្រទេស នៃព្រះរាជាណាចក្រថៃឡង់ដ៍
- បាននឹងកំពុងរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ កុមារដែលជាកម្មវត្ថុស្មុំកូនអន្តរប្រទេស និងកុមារដែលត្រូវគេសុំ
- បានបកស្រាយ និងឆ្លើយតបពាក់ព័ន្ធនឹងការងារស្មុំកូនអន្តរប្រទេស
- បានរៀបចំកិច្ចសន្យារវាងរដ្ឋបាលស្មុំកូនអន្តរប្រទេសជាមួយទីភ្នាក់ងារស្មុំកូនអន្តរប្រទេស
- បាននឹងកំពុងបង្ហោះសាកល្បងគេហទំព័ររបស់អាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស
- បានពិនិត្យ កែសម្រួលប្រកាសស្តីពីនីតិវិធីផ្តល់ការអនុញ្ញាតដល់ទីភ្នាក់ងារស្មុំកូនអន្តរប្រទេស
- បានពិនិត្យ កែសម្រួលកិច្ចព្រមព្រៀងស្តីពីការកំណត់ចំនួនទីភ្នាក់ងារស្មុំកូនអន្តរប្រទេស
- បានពិនិត្យ កែសម្រួលទម្រង់របស់ កុមារ អ្នកសុំ ទីភ្នាក់ងារ របាយការណ៍ក្រោយស្មុំកូន និងនីតិវិធីស្មុំកូនអន្តរប្រទេស
- បានរៀបចំសេចក្តីប្រកាសជូនដំណឹងដល់ទីភ្នាក់ងារស្មុំកូនអន្តរប្រទេស ស្តីពីកិច្ចព្រមព្រៀងទ្វេភាគីដែលមានបំណងធ្វើប្រតិបត្តិការស្មុំកូនពីកម្ពុជា
- បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលស្មុំកូនអន្តរប្រទេសចំនួន ៥វគ្គ ក្នុងនោះមាន វគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិកុមារ ឧត្តមប្រយោជន៍របស់កុមារ ការធ្វើរបាយការណ៍សិក្សាអំពីកុមារ ជំនាញទំនាក់ទំនង និងវគ្គបណ្តុះបណ្តាលស្តីពីការប៉ាន់ប្រមាណគ្រួសារ
- ឯកឧត្តម **វង ឈុន** រដ្ឋមន្ត្រីក្រសួង ស.អ.យ បានដឹកនាំគណៈប្រតិភូទៅប្រទេសអ៊ីតាលី ដើម្បីទស្សនកិច្ច និងចុះកិច្ចព្រមព្រៀងទ្វេភាគី កម្ពុជាអ៊ីតាលី ស្តីពីការកំណត់ចំនួនទីភ្នាក់ងារដែលធ្វើប្រតិបត្តិការស្មុំកូននៅព្រះរាជាណាចក្រកម្ពុជាចំនួន ០៨ទីភ្នាក់ងារ។

**ខ-ការងារយុវនីតិសម្បទា**

**ខ-១-ការអប់រំ ទប់ស្កាត់កុមារ យុវជនប្រព្រឹត្តបទល្មើស និងសេពគ្រឿងញៀន**

-កែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីនីតិវិធី និងវិធានការនៃការព្យាបាល ការគ្រប់គ្រង និងការស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន

-បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីនីតិវិធីសម្រាប់វិធី សាស្ត្រស្តារនីតិសម្បទា និងការគ្រប់គ្រងវិធានការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

-បានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំង គ្រឿងញៀន

-បានរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួង ស.អ.យ និងក្រសួងសុខាភិបាល ស្តីពីការបន្សាប និង ការព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្តដល់អ្នកញៀនគ្រឿងញៀន

-បានបញ្ជូនមន្ត្រីចំនួន ០៧នាក់ ទៅបណ្តុះបណ្តាលស្តីពីការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿង ញៀន នៅប្រទេសវៀតណាមចំនួន ០៦នាក់ និងប្រទេសថៃចំនួន ០១នាក់

-បាននិងកំពុងរៀបចំគោលការណ៍ណែនាំ ស្តីពីនីតិវិធីនៃការទទួលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន

-បានសហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃ គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននៅសកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង សកលវិទ្យាល័យ មានជ័យ ខេត្តបន្ទាយមានជ័យ និងសកលវិទ្យាល័យអង្គរ ខេត្តសៀមរាប មានអ្នកចូលរួមសរុបចំនួន ៨៤៧នាក់

-បានធ្វើជាគ្រូឧទ្ទេស ស្តីពីការស្តារនីតិសម្បទាទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះដោយសារការប្រើប្រាស់ គ្រឿងញៀនក្នុងសន្និសីទភាពជាដៃគូក្នុងការអភិវឌ្ឍសុខភាពផ្លូវចិត្ត ថ្ងៃទី ០៤-០៥ ខែមិថុនា ឆ្នាំ២០១៤ នៅសណ្ឋាគារ កាំបូឌីយ៉ាណា

-មន្ទីរ ស.អ.យ ខេត្តកំពតបានផ្សព្វផ្សាយការយល់ដឹងដល់សហគមន៍ ស្តីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿង ញៀនដល់កុមារចំនួន ៣៨លើក មានអ្នកចូលរួមសរុបចំនួន ៣៨០០នាក់

-បានសហការជាមួយគម្រោងយុត្តិធម៌សហគមន៍ រៀបចំសិក្ខាសាលា ស្តីពីការអនុវត្តគម្រោងភាពជាដៃគូនៃ ជំនួយផ្នែកយុត្តិធម៌សហគមន៍នៅកម្ពុជាចំនួន ៣លើក នៅទីស្តីការក្រសួង ស.អ.យ មន្ទីរ ស.អ.យ ខេត្តសៀមរាប និង ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុបចំនួន ២២១នាក់។

**ខ-២-ការការពារអនីតិជន**

-បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ កែសម្រួលបន្តនូវសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន

-បានសហការជាមួយអង្គការជំនួយផ្នែកយុត្តិធម៌សហគមន៍ និងអង្គការលីកាដូ ចុះតាមដានអនីតិជនក្នុងពន្ធនាគារសរុប ចំនួន ៣៩នាក់ ក្នុងនោះ ខេត្តស្វាយរៀងចំនួន ២២នាក់ កំពង់ឆ្នាំងចំនួន ១៥នាក់ និងព្រៃវែងចំនួន ០២នាក់

-បានសហការជាមួយអង្គការអ៊ីណូដូចុះសួរសុខទុក្ខ និងចែកអំណោយដល់កុមារតាមម្តាយ ស្ត្រីមានផ្ទៃពោះ នៅ ក្នុងពន្ធនាគារខេត្តសៀមរាប។

**ខ-៣-ការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន**

-បានចេញប្រកាសបញ្ជូលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនចំនួន ១.៨៤៦នាក់ (មជ្ឈមណ្ឌលជីវិតថ្មី ភ្នំបាក់បន្ទាយមានជ័យ ២១៣នាក់ មជ្ឈមណ្ឌលឱកាសខ្ញុំរាជធានីភ្នំពេញ ៩១៣នាក់ មណ្ឌលពិភពនៃក្តីសង្ឃឹមខេត្ត បាត់ដំបង ១១០នាក់ មណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ១០១នាក់ មជ្ឈមណ្ឌលកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ៣១២នាក់ មជ្ឈមណ្ឌលស្តារនីតិសម្បទាខេត្តសៀមរាប ១៥៥នាក់ និងមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ៤២នាក់) និងចេញប្រកាសបញ្ជូលជនរងគ្រោះចំនួន ១.៨៥៥នាក់ (មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ បន្ទាយមានជ័យចំនួន ១៧២នាក់ មជ្ឈមណ្ឌលឱកាសខ្ញុំរាជធានីភ្នំពេញ ៩៤៧នាក់ មណ្ឌលពិភពនៃក្តីសង្ឃឹមខេត្ត បាត់ដំបង ១៤៥នាក់ មណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ៩៩នាក់ មជ្ឈមណ្ឌលកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ៣១៨នាក់ មជ្ឈមណ្ឌលស្តារនីតិសម្បទាខេត្តសៀមរាប ១៤២នាក់ និងមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ៣២នាក់)។ គិតមកដល់ចុងឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលយុវនីតិសម្បទាទាំង ០៧កន្លែង បាន ទទួលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនចំនួន ២.៨៧៥នាក់។ ជនរងគ្រោះដោយសារការប្រើប្រាស់ គ្រឿងញៀនដែលស្នាក់នៅក្នុងមណ្ឌលសុទ្ធតែទទួលបានការអប់រំ កែប្រែ ស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ

-បានធ្វើសមាហរណកម្មជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនទៅសហគមន៍វិញចំនួន ១.៨៥៥ នាក់ នៅសល់ជាក់ស្តែងចំនួន ១.០២០នាក់



-ឯកឧត្តម **វណ្ណ វណ្ណ** រដ្ឋមន្ត្រីក្រសួង ស.អ.យ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយជនរងគ្រោះ ដោយសារការប្រើប្រាស់គ្រឿងញៀនចំនួន ៥៤៥នាក់ នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ មជ្ឈមណ្ឌលបញ្ជាការដ្ឋានកងរាជ អាវុធហត្ថ ខេត្តបន្ទាយមានជ័យ មជ្ឈមណ្ឌលពិភពនៃក្តីសង្ឃឹម មជ្ឈមណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាក់ដំបង។

**ខ-៤-ការស្តារនីតិវិធីសម្របសម្រួលនិងការអនុវត្ត**

-បានស្រង់ស្ថិតិអនីតិជនទំនាស់នឹងច្បាប់ក្នុងពន្ធនាគារសរុបចំនួន ៧៣នាក់ ក្នុងនោះ មានពន្ធនាគារខេត្តព្រៃវែង ចំនួន ០៦នាក់ កំពង់ចាមចំនួន ១២នាក់ និងពន្ធនាគារខេត្តសៀមរាបចំនួន ៥៥នាក់

-បានផ្តល់សេវាអប់រំក្រៅប្រព័ន្ធដល់អនីតិជនទំនាស់នឹងច្បាប់ក្នុងពន្ធនាគារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ២៣នាក់ មានជួសជុលម៉ូតូ ១៥នាក់ និងជួសជុលគ្រឿងអគ្គិសនី ០៨នាក់

-មន្ទីរ ស.អ.យ ខេត្តកំពង់ចាម បានចុះសួរសុខទុក្ខនិងប្រឹក្សាយោបល់ចំនួន ១៦ដង និងអប់រំក្រៅប្រព័ន្ធដល់អនីតិជន និងនីតិជននៅក្នុងពន្ធនាគារចំនួន ១៦នាក់។

**គ-ការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)**

-បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការពង្រឹងយន្តការការពារកុមារ ដែលមានអ្នកចូលរួម ចំនួន ៨០នាក់ មកពីក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល និងតំណាងកុមារ

-បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហ ប្រជាជាតិ ដើម្បីពិនិត្យ និងផ្តល់យោបល់ក្នុងការបែងចែកអនុសាសន៍ទៅតាមក្រសួង ស្ថាប័ននិងអង្គការពាក់ព័ន្ធ ដែល មានអ្នកចូលរួមសរុបចំនួន ១១៤នាក់ មកពីក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ និងតំណាងកុមារ

-បានបង្កើតអនុគណៈកម្មការចំនួន ០២ គឺអនុគណៈកម្មការច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងការការពារ កុមារ និងអនុគណៈកម្មការពិនិត្យតាមដាន និងធ្វើរបាយការណ៍ជាតិ។ អនុគណៈកម្មការបានរៀបចំកិច្ចប្រជុំចំនួន ០៣ លើក និងសិក្ខាសាលាចំនួន ០៥លើក ដើម្បីរៀបចំ ពិនិត្យ កែសម្រួលសេចក្តីព្រាងផែនការជាតិដើម្បីកុមារ ២០១៤- ២០១៨

-ពិនិត្យ កែសម្រួលសេចក្តីព្រាងរបាយការណ៍ឆ្លើយតបទៅនឹងកម្រងសំណួររបស់គណៈកម្មាធិការសិទ្ធិកុមារនៃ អង្គការសហប្រជាជាតិពាក់ព័ន្ធរបាយការណ៍ជាតិលើកទី១ និងទី២ ស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូប ភាពអាសអាភាសកុមារ និងស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ

-បានចុះស្រាវជ្រាវ និងប្រមូលទិន្នន័យស្តីពីកុមារបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ នៅខេត្ត កំពង់ស្ពឺ ព្រៃវែង កំពង់ធំ និងខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំព្រឹត្តិបត្រព័ត៌មានស្ថានភាពកុមារលេខ៣

-បានពិនិត្យការចនាឯកសារច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការការពារកុមារ ដើម្បីបោះពុម្ពផ្សាយ

-រៀបចំដាក់បញ្ចូលសូចនាករសិទ្ធិកុមារថ្នាក់ជាតិ ទៅក្នុង CamInfor របស់ក្រសួងផែនការ

-បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្ត្រីស្តីពីការរៀបចំផែនការសកម្មភាព និងផែនការ ថវិការបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនៅខេត្តកែប

-បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសូចនាករសិទ្ធិកុមារ

-បានរៀបចំពិធីមិទ្ធិញ្ញអបអរសាទរខួបលើកទី៦៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៣ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៤ ក្រោមប្រធានបទ “រួមគ្នាលុបបំបាត់អំពើហិង្សាលើកុមារ និងពង្រីកកិច្ចការសង្គមដើម្បីប្រយុទ្ធប្រឆាំងពលកម្មកុមារ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ **ម៉ែន សំរេន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌នាកោះ ពេជ្រ ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃរដ្ឋសភា ព្រឹទ្ធសភា ក្រសួង ស្ថាប័ន អង្គទូត អង្គការជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកថែទាំកុមារ សិស្សានុសិស្ស យុវជនសហគមន៍សហព័ន្ធ យុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយវិទ្ធិ កុមារពិការ កុមារអនាថា កុមារកំព្រា កុមារក្រីក្រតាម សហគមន៍ និងកូនមន្ត្រីរាជការសរុបចំនួន ២.៣៥០នាក់

-បានរៀបចំវេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ ដែលមានអ្នកចូលរួមចំនួន ១៥០នាក់

-បានសម្របសម្រួលជាមួយក្រុមការងារដើម្បីកុមារក្រសួងព័ត៌មាន ដើម្បីរៀបចំវេទិកាតុល្លាតាមទូរទស្សន៍ សម្រាប់អបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៤

-បានរៀបចំ និងបោះពុម្ពសៀវភៅសិក្សាស្តីពីសិទ្ធិកុមារ

-បានរៀបចំពិធីផ្សព្វផ្សាយគម្រោងស្តីពីការលើកកម្ពស់សហគមន៍កុមារមេត្រី តាមរយៈការអភិវឌ្ឍប្រព័ន្ធការ  
ការពារកុមារថ្នាក់ជាតិនៅព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកចូលរួមចំនួន ៧៤នាក់

-បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ  
ដែលមានអ្នកចូលរួមចំនួន ៧៥នាក់

-បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងគម្រោង ការរៀបចំផែនការសកម្មភាព ដល់មន្ត្រីនៃអគ្គលេខាធិការ  
ដ្ឋាន ក.ជ.ក និងមន្ត្រីលេខាធិការដ្ឋាន ក.ជ.ក ខេត្តកែប ដែលមានសិក្ខាកាមសរុបចំនួន ៤០នាក់

-បាននិងកំពុងរៀបចំព្រឹត្តិបត្រព័ត៌មានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ឆ្នាំ២០១៤

-ធ្វើបច្ចុប្បន្នភាពជាប្រចាំគេហទំព័រ ក.ជ.ក (www.cncc.gov.kh) មានអ្នកចូលទស្សនាចំនួន ៧២០ដង  
មកពី ២៥ប្រទេស

-បានរៀបចំពិធីអបអរសាទរខួបលើកទី២៥ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិកុមារ ក្រោមអធិបតីភាព  
លោកជំទាវ **ម៉ែន សំរេន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែល  
មានអ្នកចូលរួមចំនួន ៦០០នាក់

-ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្តតាកែវបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៤  
និងទិសដៅអនុវត្តបន្ត

-រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៣៨២ អនក្រ.តក ស្តីពីតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

-បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលា ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ  
និងការរៀបចំថវិកាកម្មវិធី ដែលមានអ្នកចូលរួមចំនួន ៨៥នាក់

-បានសហការជាមួយក្រសួងផែនការ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការតាមដាន និងវាយតម្លៃ ដែលមានអ្នក  
ចូលរួមចំនួន ៤៧នាក់

-បានរៀបចំវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ស្តីពីជំនាញក្នុងការសរសេរដល់មន្ត្រីអគ្គលេខាធិការដ្ឋាន ក.ជ.ក

-បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសស្តីពីការលុបបំបាត់អំពើហិង្សាលើស្ត្រី និងការលុបបំបាត់អំពើហិង្សា  
លើកុមារនៅក្នុងអាស៊ាន ដែលមានអ្នកចូលរួមសរុបចំនួន ៦៥នាក់ អញ្ជើញមកពីក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល  
និងតំណាងកុមារ

-បានរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាជាតិកម្ពុជា  
ដើម្បីកុមារថ្នាក់ខេត្តចំនួន ០២លើក នៅខេត្តកំពង់ចាម និងខេត្តសៀមរាប ដែលមានសិក្ខាកាមចូលរួមចំនួន ៩៤នាក់

-បានពិនិត្យ កែសម្រួលផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ របស់ ក.ជ.ក

-បានរៀបចំរបាយការណ៍ស្ថានភាពកុមារឆ្នាំ២០១៣ និងទិសដៅឆ្នាំ២០១៤។

**ប-ការងារពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ**

-បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយបទដ្ឋាននិងគោលការណ៍ណែនាំ និងប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃលើ  
សេវាផ្តល់ឲ្យកុមារកំព្រា និងកុមារងាយរងគ្រោះ ដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្ត

ក្រុង ស្រុក មន្ត្រី ស.អ.យ ស្រុក បុគ្គលិកអង្គការ និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ (គ.ក.ន.ក)  
ក្នុងខេត្តក្រចេះ ពោធិ៍សាត់ កំពត កណ្តាល តាកែវ បាត់ដំបង និងខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមចំនួន ៤៤១នាក់  
ស្រីចំនួន ២៥៥

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការកសាងផែនការសកម្មភាព និងផែនការថវិកាលើវិស័យសង្គមកិច្ចដាក់  
បញ្ចូលក្នុងកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍របស់ស្រុក និងឃុំ សង្កាត់ និងការគាំទ្រដល់ស្ត្រី និងកុមារងគ្រោះនិង  
ងាយរងគ្រោះដល់ក្រុមប្រឹក្សាស្រុក និងឃុំ សង្កាត់ ចំនួន ១១ដង នៅខេត្តសៀមរាប តាកែវ បន្ទាយមានជ័យ កំពង់ធំ  
បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ចាម និងខេត្តកណ្តាល ដែលមានអ្នកចូលរួមសរុបចំនួន ១.៤១៤នាក់  
ស្រី ៥៤៦នាក់

-បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីគោលការណ៍ណែនាំ និង  
ក្រុមសីលធម៌កិច្ចការពារកុមារ

-បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំសិក្ខាសាលា ស្តីពីការធ្វើបច្ចុប្បន្នភាពការតាមដាន  
និងវាយតម្លៃប្រចាំឆ្នាំ ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តប្រព័ន្ធតាមដាន និងវាយតម្លៃឆ្ពោះទៅសម្រេចគោលដៅសូន្យបី  
(១.គ្មានការឆ្លងថ្មីមេរោគអេដស៍ ជំងឺអេដស៍ ២.គ្មានការស្លាប់ និងទី៣.គ្មានការរើសអើង) ដែលមានមន្ត្រី ស.អ.យ ចូល  
រួមចំនួន ៤៥នាក់

-បានសម្របសម្រួលរៀបចំសិក្ខាសាលា ស្តីពីការបញ្ចូលទិន្នន័យស្នាក់នៅក្នុងមណ្ឌលរដ្ឋ និងអង្គការ ក្នុង Data Entry ដល់មន្ត្រី ស.អ.យ ខេត្តចំនួន ០៥

-បានចេញប្រកាសលេខ ៦០០ ស.អ.យ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការកែសម្រួលសមាសភាព និងតួនាទីភារកិច្ចរបស់ក្រុមការងារ ក.ជ.ក.រ និងប្រកាសលេខ ១២៦៧ ស.អ.យ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការបង្កើតក្រុមការងារមូលនិធិសកលដំណាក់កាលទី២ នៃក្រសួង ស.អ.យ

-បានចេញសេចក្តីសម្រេចលេខ ០០១ ស.អ.យ/ក.ជ.ក.រ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលលេខាធិការដ្ឋាន ក.ជ.ក.រ និងសេចក្តីសម្រេចលេខ ០០២ ស.អ.យ/ក.ជ.ក.រ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃសេវាមូលដ្ឋានផ្តល់ឲ្យកុមារកំព្រា និងកុមារងាយរងគ្រោះ

-បានបោះពុម្ព និងចែកផ្សាយប្រតិទិនឆ្នាំ២០១៤ ចំនួន ២០០ច្បាប់ ដល់សមាជិកថ្នាក់ជាតិ និងខេត្តគោលដៅទាំង ៦

-បានសហការជាមួយក្រសួងផែនការ សម្របសម្រួលប្រមូលទិន្នន័យកុមារកំព្រា និងកុមារងាយរងគ្រោះ ក្នុងប័ណ្ណសមធម៌ក្រីក្រកម្រិត១ និងក្រីក្រកម្រិត ២ ដើម្បីប៉ាន់ប្រមាណពីតម្រូវការសេវាចាំបាច់

-បានសហការជាមួយអង្គការ HACC (Hiv/Aids Committee in Cambodia) រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបទដ្ឋាន និងគោលការណ៍ណែនាំសម្រាប់ការថែទាំ ការគាំទ្រ និងការការពារចំពោះកុមារកំព្រា និងកុមារងាយរងគ្រោះនៅសណ្ឋាគារណាហ្គារ៉េល ដែលមានអ្នកចូលរួមចំនួន ៤៥នាក់

-បានធ្វើបច្ចុប្បន្នភាពព័ត៌មានគេហទំព័ររបស់ក្រុមការងារថ្នាក់ជាតិពហុវិស័យ ស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ (ក.ជ.ក.រ) ដែលមានឈ្មោះថា [www.novctf.gov.kh](http://www.novctf.gov.kh)

**៣. ការងារអាទិភាពទី៣**  
**អភិវឌ្ឍសុខុមាលភាពជនពិការ**  
**ក-ការងារក្រុមប្រឹក្សាសកម្មភាពជនពិការ**

-រៀបចំវីដេអូខ្លី ស្តីពីពិការភាព ដោយផ្ដោតលើប្រធានបទចំនួន ១០ គឺ ១.ការរើសអើងចំពោះជនពិការ ២.ការអប់រំសម្រាប់ជនពិការ ៣.ជីវភាពរស់នៅសម្រាប់ជនពិការ ៤.ការសម្រេចចិត្តដោយសេរីរបស់ជនពិការ ៥.សមភាពយេនឌ័រចំពោះជនពិការ និងកុមារ ៦.គោលនយោបាយ និងការស្តារលទ្ធភាពពលកម្មជូនជនពិការ ៧.ការងារសម្រាប់ជនពិការ និង៨.ការចេញចូលតាមទីកន្លែងសាធារណៈសម្រាប់ជនពិការ

-បានសហការជាមួយមូលនិធិជនពិការអង្គការ JICA និងសមាគមអតីតកម្មសិក្សាការី (JICA-AC) ចុះពិនិត្យ និងវាយតម្លៃទៅលើគម្រោងរទេះរុញដែលបានបែងចែកដល់មណ្ឌលស្តារលទ្ធភាពពលកម្មទាំង ៩កន្លែង និងអង្គការចំនួន ៧

-បានរៀបចំបទបង្ហាញក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជាសភាអឺរ៉ុបលើកទី៨ នៅទីក្រុងប្រ៊ុយសែល នៃប្រទេសបែលស៊ិក ស្តីពីរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការនៅកម្ពុជា

-សហការជាមួយគណៈកម្មការគម្រោង APCD/JAIF ដើម្បីអនុវត្តគម្រោងបរិស្ថានគ្មានពិការភាពនៅឃុំឈើទាលស្រុកភៀនស្វាយ ខេត្តកណ្តាល

-បានចេញប្រកាសលេខ ០០២ កសជ.ប្រក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់រាជធានី ខេត្ត និងប្រកាសលេខ ០០១ កសជ.ប្រក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាសកម្មភាពជនពិការនៅតាមក្រសួង ស្ថាប័ន

-បានរៀបចំទម្រង់សំណួរដើម្បីវាយតម្លៃទៅលើការអនុវត្ត ស្តីពីការងារជនពិការនៅតាមសហដីព នៅតាមសហគ្រាស និងរោងចក្រនានា និងកម្រងសំណួរស្តីពីការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ នឹងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ នៅក្នុងអង្គការមិនមែនរដ្ឋាភិបាល និងនៅតាមក្រសួងនានា

-បានរៀបចំពិធីសម្ពោធគម្រោង “ការកសាងគំរូអាជីវកម្ម សម្រាប់ការងាររបស់ជនពិការ” របស់មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ (PPCIL) នៅសណ្ឋាគារអាំងទែកង់ទីណាង់គាល់

-បានរៀបចំពិធីសំណេះសំណាល ដើម្បីអបអរសាទរទិវាជនពិការដោយសេរី និងជនពិការអូទិស៊ីម នៅបរិវេណមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម **ហេង តែត្រី** រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងអង្គការជាតិ អន្តរជាតិ និងបងប្អូនជនពិការ សរុបប្រមាណ ៤០០នាក់។ ក្នុងទិវានោះ ក៏មានការរៀបចំការប្រកួតកីឡា ដើម្បីបង្ហាញពីសមត្ថភាពរបស់បងប្អូនជនពិការខ្សោយសតិបញ្ញាផងដែរ

-បានសម្របសម្រួលបញ្ជូនជនពិការខ្សោយសតិបញ្ញា ចំនួន ០២រូប និងអ្នកថែទាំ ០១រូប ដើម្បីចូលរួមហោស្រពតន្ត្រីជនពិការខ្សោយសតិបញ្ញា នៅសាធារណៈរដ្ឋកូរ៉េ

-បានរៀបចំ បោះពុម្ព និងចែកផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨

-បានរៀបចំពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០១៤-២០១៨ និងពិធីគម្រប់ខួប ៥ឆ្នាំនៃច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលាពិពណ៌ និងសន្និបាតកោះពេជ្រ ដែលមានអ្នកចូលរួមចំនួន ៣.០០០នាក់

-បានរៀបចំទិវាមនុស្សធម៌ ០២ តុលា ឆ្នាំ២០១៤ ក្រោមប្រធានបទ “ពង្រឹងភាពពិការផ្សេងគ្នានៃសង្គមជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ និងមានអ្នកចូលរួមចំនួន ៤០០នាក់ ក្នុងនោះ អ្នកធម៌ចំនួន ៣០០នាក់ ម្នាក់ៗទទួលបានថវិកា ៣០០០០៛ និងគ្រូចំនួន ២៧នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ៥០០០៛

-យុវជនពិការកម្ពុជាបានទៅចូលរួមប្រកួតផ្នែកព័ត៌មានវិទ្យាថ្នាក់អន្តរជាតិនៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ដោយទទួលបានមេដាយមាស ប្រាក់ និងមេដាយសិរិទ្ធិសរុបចំនួន ១៥មេដាយ

-បានរៀបចំពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៦ និងទិវាជនពិការអន្តរជាតិលើកទី៣២ ក្រោមប្រធានបទ “ផ្តល់លទ្ធភាពអាចប្រើប្រាស់បាន រួមបញ្ចូលមុខរបរ ការងារ និងបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព” ក្រោមអធិបតីភាពលោកជំទាវ **ម៉ែន សំរេន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមានអ្នកចូលរួមសរុបចំនួន ១.៥០០នាក់។

**ខ-ការងារសុខុមាលភាពជនពិការ**

-បាននិងកំពុងរៀបចំបទប្បញ្ញត្តិ និងគោលការណ៍សម្រាប់អនុវត្តការងាររដ្ឋបាលសិទ្ធិជនពិការ

-បានរៀបចំនីតិវិធី និងលិខិតស្នាមផ្សេងៗដែលពាក់ព័ន្ធនឹងរដ្ឋបាលសិទ្ធិជនពិការ

-បានពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនពិការដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ

-បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការពង្រឹងគុណភាពការគ្រប់គ្រងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានៅខេត្តព្រៃវែង មានអ្នកចូលរួមចំនួន ៥៤នាក់

-សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត **ម៉ីន វ៉ាន់ ហ៊ុន សែន** បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារពិការ ៣ ច្បង របស់អង្គការគ្រួសារថ្មី។ ក្នុងឱកាសនោះ សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិតបានផ្តល់អំណោយ និងរៀបចំអាហារសាមគ្គីជូនកុមារពិការ ៣ ច្បង ផងដែរ

-បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី២ ឆ្នាំ២០១០-២០១៣ និងបន្តអាណត្តិទី៣ ឆ្នាំ២០១៤-២០១៧ របស់គណៈកម្មការជាតិស្ស៊ីស្យាល់អូឡាំពិកកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ នៅទីស្តីការក្រសួង ស.អ.យ

-កីឡាករជនពិការកម្ពុជាបានចូលរួមប្រកួតកីឡាអាស៊ានបារ៉ាហ្គេមនៅប្រទេសភូមា ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រង់ ដោយក្នុងនោះ ទទួលបានមេដាយមាសចំនួន ០៤ ប្រាក់ចំនួន ១១ និងសិរិទ្ធិចំនួន ១៧

-បានរៀបចំនីតិវិធីសម្រាប់ធ្វើអធិការកិច្ចតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពីការជ្រើសរើសជនពិការចូលបម្រើការងារ

-បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការបូកសរុបលទ្ធផលការងារស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ប្រចាំឆ្នាំ២០១៤ និងទិសដៅអនុវត្តបន្ត។

**គ-ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ**

-បានចុះអប់រំ ផ្សព្វផ្សាយ ស្តីពីជំងឺយូង និងហង់សិនដល់កម្មករ កម្មការិនីនៅតាមរោងចក្រសហគ្រាសចំនួន ១២រោងចក្រ ដោយបានបណ្តុះបណ្តាលសិក្ខាកាមចំនួន ៣៥៦នាក់ ចែកខិតប័ណ្ណចំនួន ៣៩.៥២០សន្លឹក និងចែកនៅតាមសហគមន៍បានចំនួន ២.៥០០សន្លឹក

-មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ និងបន្ទាយព្រាបបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនពិការបានចំនួន ១៥៨នាក់ ស្រី ៣៦នាក់ លើ ៧មុខជំនាញ ក្នុងនោះ មានជំនាញកសិកម្មចំនួន ២១នាក់ អេឡិចត្រូនិចចំនួន ៣៨នាក់ ជួសជុលម៉ាស៊ីនចំនួន ២៤នាក់ កាត់ដេរសម្លៀកបំពាក់ចំនួន ២៩នាក់ ជួសជុលម៉ូតូចំនួន ១៥នាក់ កាត់ដេរស្បែកជើងចំនួន ១១នាក់ ចម្លាក់ចំនួន ១០នាក់ និងផ្នែកជួសជុលទូរស័ព្ទចំនួន ០៥នាក់។ ទន្ទឹមនេះ បានដោះស្រាយការងារ និងមុខរបរជូនជនពិការបានចំនួន ៩២នាក់

-បាននឹងកំពុងរៀបចំលិខិតបទដ្ឋានសម្រាប់ការអនុវត្តអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជន

-អនុវត្តតាមអនុក្រឹត្យលេខ ១០៨ អនក្រ.បក ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ (២%សម្រាប់ក្រសួងស្ថាប័នរដ្ឋ និង១%សម្រាប់វិស័យឯកជន) គិតមកដល់ឆ្នាំ២០១៤នេះ ក្រសួង ស្ថាប័នរដ្ឋចំនួន ៣៣ បានទទួលជនពិការចំនួន ២.៤៦០នាក់ ស្មើ ១.២៦% នៃផែនការចូលបម្រើការងារ។

**ឃ-ការងារមូលនិធិជនពិការ (ម.ជ.ព)**

-ធ្វើបច្ចុប្បន្នភាពគេហទំព័រមូលនិធិជនពិការ ដែលមានឈ្មោះថា www.pwdf.gov.kh

-ចេញប្រកាសស្តីពីការតែងតាំងមន្ត្រីរាជការនៃ ម.ជ.ព ចំនួន ១៥នាក់ និងលុបចំនួន ០៣នាក់

-បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអ្នកនាំពាក្យមូលនិធិជនពិការ និងសេចក្តីសម្រេច ស្តីពីការបង្កើតអនុគណៈកម្មការ និងក្រុមការងារគ្រប់គ្រងរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍សម្រាប់ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ នៅតាមរាជធានី ខេត្តចំនួន ១២ រួមមាន រាជធានីភ្នំពេញ កំពង់ចាម បន្ទាយមានជ័យ សៀមរាប ព្រៃវែង ក្រចេះ កណ្តាល ពោធិ៍សាត់ មណ្ឌលគីរី ប៉ៃលិន ព្រះវិហារ និងខេត្តស្វាយរៀង

-បានរៀបចំសិក្ខាសាលា ស្តីពីពិធីប្រកាសជាផ្លូវការនៃការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ ពិធីប្រគល់ត្រាដល់សាខា ម.ជ.ព រាជធានី ខេត្ត និងសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងទិសដៅអនុវត្តបន្ត របស់ ម.ជ.ព

-បានរៀបចំ និងផ្សព្វផ្សាយឈុតអប់រំខ្លី “ការជ្រើសរើសជនពិការចូលបម្រើការងារ និងការកំណត់អត្រាជនពិការចូលបម្រើការងារ” តាមស្ថានីយ៍វិទ្យុ និងទូរទស្សន៍

-បានចុះអធិការកិច្ច ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ចំណូលចំណាយនៅមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង សាលាបណ្តុះបណ្តាលបច្ចេកទេសអរិយៈសិប្បនិម្មិត និងរណបកម្មជាតិពេញ និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ

-បានចុះអធិការកិច្ច ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីវត្តមានដើមនៅរោងចក្រផលិតឧបករណ៍អរិយៈសិប្បនិម្មិត និងរណប និងអធិការកិច្ចសម្ភារៈព្យាបាលដោយចលនាដែលមូលនិធិហាន់ជាបានប្រគល់ជូនអង្គការអតីតយុទ្ធជនអន្តរជាតិកម្ពុជា

-បានប្រមូលប្រាក់ពីហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការចំនួន ១៩៧ហិប នៅតាមទីតាំងនានាក្នុងរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ព្រះសីហនុ តាកែវ ស្វាយរៀង និងខេត្តសៀមរាប ដែលមានប្រាក់៖ ប្រាក់កម្ពុជាចំនួន ៤៣.០៧៣.១០០ ប្រាក់រៀកណាមចំនួន ២.៥៣១.៥០០ដុល្លារ ប្រាក់ចិនចំនួន ៥៦៩យ៉ង់ ប្រាក់ថៃចំនួន ៥៥.៨៨០ បាត ប្រាក់ម៉ាឡេស៊ីចំនួន ១៧៦រឹងហ្គីត ប្រាក់សិង្ហបុរីចំនួន ២២ដុល្លារ ប្រាក់ប្រិយណេចំនួន ៥ដុល្លារ ប្រាក់អូស្ត្រាលីចំនួន ៥ដុល្លារ ប្រាក់ហ្វីលីពីនចំនួន ១០០ប៉េសូ ប្រាក់កូរ៉េចំនួន ១៦.០០០រ៉ូន ប្រាក់ឥណ្ឌូចំនួន ៥០រូពី ប្រាក់ឥណ្ឌូនេស៊ីចំនួន ១.០០០រូពៀ ប្រាក់ឡាវចំនួន ២.០០០គីប ប្រាក់មីយ៉ាន់ម៉ាចំនួន ៥.០០០យាត និងប្រាក់អាមេរិកចំនួន ១.៣៥៩ដុល្លារអាមេរិក។

**ឃ-១-ការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា**

-ក្នុងឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមការសហការ ជួយឧបត្ថម្ភរបស់អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដូចជា អង្គការកម្ពុជាត្រាស្តូ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ អង្គការជនពិការអន្តរជាតិ និងអង្គការអតីតយុទ្ធជនអន្តរជាតិកម្ពុជា និងរោងជាងសរុប១៥កន្លែង បានផ្តល់សេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទជូនជនពិការ បានចំនួន២៥,៤៨៥នាក់ ក្នុងនោះស្រ្តីចំនួន៤,១៤៦នាក់ ជនពិការដោយសារមិន ចំនួន១០,១៨៦នាក់។ ទន្ទឹមនេះ ជនពិការដែលមកទទួលសេវាពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មដោយឥតគិតថ្លៃ ព្រមទាំងបានទទួលការឧបត្ថម្ភប្រាក់អាហារ និងថ្លៃធ្វើដំណើរទៅមកផងដែរ។

-បានផ្តល់ឧបករណ៍អរិយៈសិប្បនិម្មិត រណប និងឧបករណ៍ជំនួយរាងកាយចំនួន ២៦,៧៦៣គ្រឿង និងផ្តល់ការព្យាបាលដោយចលនាចំនួន៤២,៧៤០ដង។

**ឃ-២-ការផ្តល់សេវាស្តារលទ្ធភាពពលកម្មវេជ្ជសាស្ត្រ**

ដោយមានកិច្ចសហការរវាងអង្គការដែលបានផ្តល់សេវាស្តារលទ្ធភាពពលកម្មវេជ្ជសាស្ត្រ នៅក្នុងមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង បានពិនិត្យ និងព្យាបាល រះកាត់ភ្នែក រះកាត់ដៃជើង និងមុខមាត់ ជម្ងឺហង់សិន បានចំនួនសរុប ៣៥,២៧៩ នាក់ ស្រីចំនួន ២០,៣១៩នាក់ ។

**៤. ការងារអាណត្តិទី៤**

**អភិវឌ្ឍសុខុមាលភាពមនុស្សចាស់**

-គិតមកដល់ខែធ្នូ ឆ្នាំ២០១៤នេះ សមាគមមនុស្សចាស់សរុបចំនួន ៥៦៩សមាគម និងសមាជិកសរុបចំនួន ១៨៣.៤៣១នាក់ ត្រូវបានបង្កើតនៅតាមរាជធានី ខេត្តទាំង ២៥ សំដៅជួយគ្នាទៅវិញទៅមកនៅតាមសហគមន៍ សកម្មភាពសំខាន់ៗរបស់សមាគមគឺការចុះសួរសុខទុក្ខសមាជិកមានជំងឺ ការរៀបចំបុណ្យសព និងការលើកកម្ពស់សុខុមាលភាព

- បានចុះផ្សព្វផ្សាយ ណែនាំ ស្តីពីការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់នៅតាមរាជធានី ខេត្ត
- បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមនុស្សចាស់ព្រឹទ្ធាចារ្យនៅតាមរាជធានី ខេត្ត ព្រមទាំងបានផ្តល់អំណោយជាវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួន
- សិក្សាស្រាវជ្រាវ រៀបចំកែសម្រួលគោលនយោបាយជាតិសម្រាប់មនុស្សចាស់នៅកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តកាត់ពន្ធ ដើម្បីអភិវឌ្ឍសហគមន៍ និងសមាគមមនុស្សចាស់
- បានរៀបចំសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់
- បានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់
- បានរៀបចំសេចក្តីព្រាងប្រកាសស្តីពីការបង្កើតអនុគណៈកម្មាធិការដើម្បីមនុស្សចាស់នៅតាមរាជធានី ខេត្ត
- បានរៀបចំទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០១៤ ក្រោមប្រធានបទ “សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ជួយអភិវឌ្ឍសហគមន៍ និងសង្គមជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វណ្ណ សុភ** រដ្ឋមន្ត្រីក្រសួងស.អ.យ និងមានអ្នកចូលរួមចំនួន ៣០០នាក់ ក្នុងនោះ ចាស់ព្រឹទ្ធាចារ្យម្នាក់ៗទទួលបានយីត ០១កញ្ចប់ (កន្សែងពោះគោ ០១ សាប៊ូ ០២ដុំ តែកន្លះគីឡូក្រាម ស្ករស ០១គីឡូក្រាម អារស ០១ ប្រាស់ដុះធ្មេញ ០១ ថ្នាំដុះធ្មេញ ០១ និងថវិកាចំនួន ២០០០០៛។ ទន្ទឹមនេះ មន្ទីរ ស.អ.យ រាជធានី ខេត្តមួយចំនួន ក៏ប្រាព្វទិវានេះផងដែរ
- មូលនិធិបាយ័នបានជួយកសាងផ្ទះទេវតាជូនជនចាស់ជរាបានរាប់រយខ្នង។

**៥. ការងារអាណត្តិទី៥**

**អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (ប.ជ.ស.)**

- រាជរដ្ឋាភិបាលបានចេញសារាចរលេខ ០៤ សរ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការកំណត់នីតិវិធីសម្រាប់ការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូនសិទ្ធិវន្ត និងជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន និងបានចូលរួមពិធីផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤
- បានប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ជ.ស. ចំនួន ០៧លើក
- បានរៀបចំបែបបទដាក់មន្ត្រីរាជការឲ្យចូលនិវត្តន៍ចំនួន ២.៦៨៥នាក់
- បានរៀបចំបែបបទផ្ទេរការគ្រប់គ្រងនិវត្តន៍ចំនួន ២.៦៨៥នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន ២.៨៤១នាក់ ទៅតាមរាជធានី ខេត្តទាំង ២៥
- បានរៀបចំបែបបទលុបនិវត្តន៍ចំនួន ១.២៣៥នាក់ និងជនបាក់បង់សម្បទាវិជ្ជាជីវៈចំនួន ១៧៩នាក់ ដែលទទួលមរណភាព និងបន្តបើកប្រាក់ឧបត្ថម្ភគោលនយោបាយប្រចាំខែជូនអ្នកនៅក្នុងបន្ទុកចំនួន ៧៣៩នាក់
- បានរៀបចំបែបបទលុបនិវត្តន៍ចំនួន ១០នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន ០៨នាក់ ចេញពីបញ្ជីបើកប្រាក់គោលនយោបាយរបបសន្តិសុខសង្គមប្រចាំខែដែលទទួលរបបពីរកន្លែង និងតាមសំណើរបស់សាមីខ្លួន
- បានរៀបចំបែបបទលុបឈ្មោះអ្នកនៅក្នុងបន្ទុកចំនួន ១៩៥នាក់
- បានរៀបចំបែបបទផ្តល់គោលការណ៍បើករបបសន្តិសុខសង្គមរបស់សមាជិករាជការស៊ីវិលចំនួន ២៧នាក់ នៅតាមក្រសួង ស្ថាប័នចំនួន ០៨ និងបានផ្ទេរការគ្រប់គ្រង និងឧបត្ថម្ភប្រាក់គោលនយោបាយប្រចាំខែជូនកូនកំព្រារបស់សមាជិករាជការស៊ីវិលចំនួន ១៦នាក់
- បានកែតម្រូវកំប្រាក់ និងប្រាក់សោធនប្រចាំខែជូននិវត្តន៍សរុបចំនួន ៣៣៧នាក់
- បានពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងផ្តល់សាលាកបក្រដូសសិទ្ធិវន្តដែលទើបចូលនិវត្តន៍
- បានរៀបចំបើកផ្តល់ប្រាក់សោធនតាមប្រព័ន្ធធនាគារជូនសិទ្ធិវន្តថ្មីចំនួន ២.៩៨៨នាក់
- បានបើកប្រាក់របបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តន៍ និងជនបាក់បង់សម្បទាវិជ្ជាជីវៈចំនួន ១.៥៨៧នាក់
- បានចុះបើកផ្តល់ប្រាក់សោធនប្រចាំខែជូននិវត្តន៍ និងជនបាក់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺដល់គេហដ្ឋានចំនួន ៨៨៨នាក់

-បានចុះបើកប្រាក់គោលនយោបាយប្រចាំខែជូនអ្នកនៅក្នុងបន្ទុកសពនិវត្តជន សពជនបាត់បង់សម្បទាវិជ្ជាជីវៈ និងកូនកំព្រារបស់សពមន្ត្រីរាជការស៊ីវិលចំនួន ៣.៨៨៦នាក់

-បានបើកផ្តល់ប្រាក់រំលឹកសោធនប្រចាំខែជូនសិទ្ធិវន្តចំនួន ៧២០នាក់ និងប្រាក់រំលឹកលម្អៀងប្រចាំខែជូនសិទ្ធិវន្តចំនួន ២៣៣នាក់

-បញ្ចូលប្រាក់រំលឹកគោលនយោបាយជូនអ្នកនៅក្នុងបន្ទុកនិវត្តជននៅខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ក្បូងឃ្មុំ និងខេត្តកំពតសរុបចំនួន ៩១នាក់

-បានចុះពិនិត្យស្ថានភាពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺសុំផ្ទេរសិទ្ធិចំនួន ៩៦៩នាក់ នៅនៅទូទាំង ២៥រាជធានី ខេត្ត ក្នុងនោះ និវត្តជនចំនួន ៨៤៥នាក់ និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១២៤នាក់

-ចុះពិនិត្យការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តជន និងគ្រួសារសពជនបាត់បង់សម្បទាវិជ្ជាជីវៈនៅតាមរាជធានី ខេត្តបានចំនួន ៤៩៥នាក់ និងបើកប្រាក់គោលនយោបាយជូនអ្នកនៅក្នុងបន្ទុករបស់សពនិវត្តជន អ្នកនៅក្នុងបន្ទុករបស់សពជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអ្នកនៅក្នុងបន្ទុករបស់សពមន្ត្រីរាជការស៊ីវិលសរុបចំនួន ៧៩៣នាក់

-បានចុះត្រួតពិនិត្យ និងដោះស្រាយករណីទិញលក់របបចំនួន ០៣នាក់ នៅខេត្តព្រៃវែង ស្ទឹងត្រែង និងខេត្តប៉ៃលិន

-បានធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់ ប.ជ.ស. ដែលមានឈ្មោះថា [www.nssfc.gov.kh](http://www.nssfc.gov.kh)

**តារាងទិន្នន័យសិទ្ធិវន្តនៃ ប.ជ.ស. ឆ្នាំ២០១៤**

ល.រ	សិទ្ធិវន្ត	ចំនួន	អ្នកនៅក្នុងបន្ទុក				
			ប្រពន្ធ	កូន	ប្រពន្ធសព	កូនសព	កូនសពមន្ត្រីរាជការស៊ីវិល
១	និវត្តជន	៤៤.៤៦៩	២៨.០៧៣	៥.៦៧៨	៤.៩៦៧	២៤២	០
២	ជនបាត់បង់សម្បទាវិជ្ជាជីវៈ	២.៩០៦	១.៦១៥	៥០	៨៨១	១៩	០
៣	អ្នកនៅក្នុងបន្ទុក	៤២.០៤៦	២៩.៦៨៨	៥.៧២៨	៥.៨៤៨	២៦១	០
សរុបរួម		៨៩.៤២១					(ប្រភព ប.ជ.ស.)

**តារាងទិន្នន័យលុបសិទ្ធិវន្តនៃ ប.ជ.ស. ឆ្នាំ២០១៤**

ល.រ	សិទ្ធិវន្ត	ចំនួន	អ្នកនៅក្នុងបន្ទុក				
			ប្រពន្ធ	កូន	ប្រពន្ធសព	កូនសព	កូនសពមន្ត្រីរាជការស៊ីវិល
១	និវត្តជន	១.២៤៩	៦៨០	១៦៩	៣	៤	០
២	ជនបាត់បង់សម្បទាវិជ្ជាជីវៈ	១៧៩	៧៥	១	០	០	០
៣	អ្នកនៅក្នុងបន្ទុក	៩៤៨	៧៥៥	១៧០	៣	៤	១៦
សរុបរួម		២.៣៧៦					(ប្រភព ប.ជ.ស.)

**តារាងទិន្នន័យសិទ្ធិវន្តថ្មីនៃ ប.ជ.ស. ឆ្នាំ២០១៤**

ល.រ	សិទ្ធិវន្ត	ចំនួន	អ្នកនៅក្នុងបន្ទុក				
			ប្រពន្ធ	កូន	ប្រពន្ធសព	កូនសព	កូនសពមន្ត្រីរាជការស៊ីវិល
១	និវត្តជន	២.៦៨៥	១.៨៤០	១.០០១	៦៦៥	៦	០
២	ជនបាត់បង់សម្បទាវិជ្ជាជីវៈ	០	០	០	៧៤	០	០
៣	អ្នកនៅក្នុងបន្ទុក	៣.៦០២	១.៨៤០	១.០០១	៧៣៩	៦	១៦
សរុបរួម		៦.២៨៧					(ប្រភព ប.ជ.ស.)

**តារាងទិន្នន័យធ្វើបច្ចុប្បន្នភាពសិទ្ធិវន្តចាស់ ថ្មី របស់ ប.ជ.ស. ឆ្នាំ២០១៤**

ល.រ	សិទ្ធិវន្ត	ចំនួន	អ្នកនៅក្នុងបន្ទុក				
			ប្រពន្ធ	កូន	ប្រពន្ធសព	កូនសព	កូនសពមន្ត្រីរាជការស៊ីវិល
១	និវត្តជន	៥.៥៩០	៣.៧៧៥	៨៣៧	៦១៤	៧៤	០
២	ជនបាត់បង់សម្បទាវិជ្ជាជីវៈ	២០៨	១២៨	១	១១១	៨	០
៣	អ្នកនៅក្នុងបន្ទុក	៥.៥៥៦	៣.៩០៣	៨៣៨	៧២៥	៨២	៨

**៦.ការងារអេទិភាពទី៦**

**អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន**

**ក-បេឡាជាតិអតីតយុទ្ធជន (ប.ជ.អ)**

- បានប្រជុំក្រុមប្រឹក្សាភិបាលចំនួន ២០លើក
- បានកែសម្រួល និងដំឡើងប្រាក់សោធន និងប្រាក់ឧបត្ថម្ភផ្សេងៗជូនអតីតយុទ្ធជន និងគ្រួសារ ជាប្រចាំ
- បានធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងបានអនុវត្តការបើកប្រាក់របបសន្តិសុខសង្គមតាមប្រព័ន្ធជនាគារទាំង

**២៥រាជធានី ខេត្ត**

- បានចុះធ្វើអធិការកិច្ច ទទួលពាក្យបណ្តឹង និងដោះស្រាយប្រកបដោយប្រសិទ្ធភាព
- បានចុះធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជននៅខេត្តដែលនៅសេសសល់ចំនួន ០៥ខេត្ត ដូចជា ខេត្តព្រៃវែង បន្ទាយមានជ័យ កំពត ឧត្តរមានជ័យ និងខេត្តតាកែវ

- ផ្ទេរអតីតយុទ្ធជនតាមមន្ទីរ ស.អ.យ រាជធានីខេត្តចំនួន ៧៤៧គ្រួសារ
- បញ្ចូលបន្តកម្មវិធីអតីតយុទ្ធជនចំនួន ២៥៦នាក់ សរុបជាថវិកាចំនួន ១.៨១៥.០០០\$
- ទទួលអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃចំនួន ២.៣៥៧នាក់
- ផ្តល់ប្រាក់បូជាសព មួយលើកដំបូង និងប្រាក់ធានារ៉ាប់រងសង្គមដល់អតីតយុទ្ធជនចំនួន ៨៧២នាក់ សរុបជា

**ថវិកាចំនួន ៣.៦២០.១៧៣.១១១\$**

- បានកែសម្រួលប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជនចំនួន ៩០.៧១៦នាក់
- បានប្រគល់សិទ្ធិកាន់សៀវភៅបើកប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារពលី មរណៈចំនួន ១៩០គ្រួសារ ក្នុងនោះមានខេត្តកំពង់ស្ពឺចំនួន ១៤នាក់ ស្វាយរៀងចំនួន ០៣នាក់ បាត់ដំបងចំនួន ៧៦នាក់ សៀមរាបចំនួន ១៦នាក់ ឧត្តរមានជ័យចំនួន ៣៩នាក់ បន្ទាយមានជ័យចំនួន ០១នាក់ រតនគិរីចំនួន ០៦នាក់ កំពតចំនួន ០២នាក់ កំពង់ធំចំនួន ២៦នាក់ កំពង់ចាមចំនួន ០៣នាក់ និងខេត្តព្រៃវែងចំនួន ០៤នាក់

**តារាងកំណត់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារ:**

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវទទួលរបប							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	៣៨៥	១៥៨	២២៥	៦០៩	១១	៧១១	-	១.៧១០	១២.៤៣៦.០០០\$
២	ជនមរណៈ	៦៩១	១១៥	១៩៦	៨០២	៦	៥៩៣	-	១.៧១២	១២.២៥៤.៨០០\$
៣	ជនពិការ	៦៧	-	-	៦៥	-	១២៤	៤	១៩៣	៥៩.៦៤៩.១៩៣\$
៤	និវត្តជន	៩៨៤	-	-	៨៥៦	-	៤៤៨	-	១.៣០៤	៦៥៨.៩៦៦.៨០៧\$
៥	ជនបាត់បង់	១២	-	-	៩	-	៧	-	១៦	៤.២៥៧.៧៦៤\$
<b>សរុប</b>		<b>២.១៣៩</b>	<b>២៦៩</b>	<b>៤២១</b>	<b>២.៣៨១</b>	<b>១៧</b>	<b>១.៨៨៣</b>	<b>៤</b>	<b>៤.៩៣៥</b>	<b>៧៨៧.៥៦៤.៥៦៨\$</b>

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

**តារាងលុបឈ្មោះអតីតយុទ្ធជន និងគ្រួសារចេញពីបញ្ជីបើកប្រាក់ប្រចាំខែ:**

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវកាត់ចេញ							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	៧៣៩	៧៨៤	៨៧១	៧២៥	៤	២.០៦០	-	៤.៤៤៤	២៩.១១៧.២០០\$
២	ជនមរណៈ	១៤៥	៤២	៤២	៨១	២	៣៥៤	-	៥២១	៣.៨៦៦.៨០០\$
៣	ជនពិការ	២១៩	-	-	៦៦២	-	២.២១៨	៧	២.៨៨៧	៦០.៥២៥.២២១\$
៤	និវត្តជន	៧០	-	-	៤១៣	-	៤.៤១៨	១	៤.៨៣២	៥០.៤២៩.៩១៧\$
៥	ជនបាត់បង់	៩	-	-	៣៩	-	១៧៩	-	២១៨	៤.១៣៣.៨៨២\$
<b>សរុប</b>		<b>១.១៨២</b>	<b>៨២៦</b>	<b>៩១៣</b>	<b>១.៩២០</b>	<b>៦</b>	<b>៩.២២៩</b>	<b>៨</b>	<b>១២.៩០២</b>	<b>១៤៨.០៧៣.០២០\$</b>

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

**តារាងលុបឈ្មោះអតីតយុទ្ធជនដែលទទួលមរណភាព និងទទួលស្គាល់ជាជនពលី និងមរណៈវិញ:**

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលទទួលប្រាក់ឧបត្ថម្ភប្រចាំខែ							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពិការ	៣៣៧	-	-	៣០៨	-	៣០៧	១៧	៦៣២	៩៣.៥០០.៩៩៦\$
២	និវត្តជន	៤៣៥	-	-	៤១២	-	៣៨២	-	៧៩៤	១៧០.៦៥៩.៦៨០\$
៣	ជនបាត់បង់	២២	-	-	២១	-	៣៤	១	៥៦	៦.៧០៩.១៣៩\$



សរុប	៧៩៤	-	-	៧៩១	-	៧២៣	១៨	១.៤៨២	២៧០.៨៦៩.៨១៩
------	-----	---	---	-----	---	-----	----	-------	-------------

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

**ស្ថិតិអតីតយុទ្ធជន និងគ្រួសារ ដែលកំពុងទទួលប្រាក់របបសន្តិសុខសង្គមក្នុងខែវិច្ឆិកា ឆ្នាំ២០១៤:**

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវទទួលរបប							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	២៩.៩៤៣	៩.៣៣៥	១៥.៧៩០	២០.១៦០	៤៧៨	១៧.០៦៨		៦២.៨៣១	៤៦១.២២២.០០០
២	ជនមរណៈ	៥.០១៧	៩៣៩	១.៦៥៩	៤.១២៣	៤៥	៥.១៦០		១១.៩២៦	៨៧.១៣២.០០០
៣	ជនពិការ	២៦.៩៦២			២៣.៦៣១		២២.៦៩៤	១.២២៩	៤៧.៥៥៤	១០.១៧៥.០៣៨.០១៩
៤	និវត្តជន	២៣.៨៨៨			២០.៩៧១		១៦.៩២១		៣៧.៨៩២	១០.៧៣៧.៨៨៦.៨៤៦
៥	ជនបាត់បង់	១.៦៧៤			១.៣៤៥		១.៣២១	១២	២.៦៧៨	៥៨៨.៥៩៧.៦៨៨
	<b>សរុប</b>	<b>៨៧.៤៨៤</b>	<b>១០.២៧៤</b>	<b>១៧.៤៤៩</b>	<b>៧០.២៣០</b>	<b>៥២៣</b>	<b>៦៣.១៦៤</b>	<b>១.២៤១</b>	<b>១៦២.៨៨១</b>	<b>២២.០៤៩.៨៧៦.៥៥៣</b>

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

**ខ-ការងារអតីតយុទ្ធជន**

-ក្នុងឆ្នាំ២០១៤នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.អ.ក បានទទួលសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះពី ស.អ.ក រាជធានី ខេត្ត ក្រសួង ស្ថាប័នចំនួន ១.៤៨៣សព និងបានចេញសេចក្តីសម្រេចស្តីពីការប្រគល់ថវិកា ប.ម.ស ជូនសមាជិក ស.អ.ក ចំនួន ១.២០០សព

-គិតពីឆ្នាំ២០០៨ មកដល់ចុងឆ្នាំ២០១៤នេះ សំណុំបែបបទស្នើសុំប្រាក់ ប.ម.ស សរុបចំនួន ៦.២៥០សព និងបានចេញសេចក្តីសម្រេចស្តីពីការប្រគល់ថវិកា ប.ម.ស ជូនសមាជិក ស.អ.ក ចំនួន ៤.៧៧៣សព នៅសល់ ១.៤៧៧សព

-បានពិនិត្យ និងផ្ទៀងផ្ទាត់លើសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះរបស់ ស.អ.ក រាជធានី ខេត្ត និងបានពិនិត្យ កែសម្រួលលក្ខន្តិកៈបេឡាមរណសង្គ្រោះសមាគមអតីតយុទ្ធជនកម្ពុជាលេខ ០០៤ សអក (ប្រការ ១៦ ថ្មី ១៧ថ្មី) ស្តីពីការប្រមូលប្រាក់បេឡាមរណសង្គ្រោះប្រចាំខែ ពី ៣៥សព ទៅ ៧៥សព

-បានចេញសេចក្តីជូនដំណឹងស្តីពីការប្រមូលប្រាក់បេឡាមរណសង្គ្រោះពីចំនួន ៦០សព ទៅ ៦៥សព ដោយអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០១៤តទៅ ជូនដល់គណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានី ខេត្ត និងក្រសួង ស្ថាប័ន

-បានរៀបចំខួបលើកទី៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០១៤ នៅទីស្តីការក្រសួង ស.អ.យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ ដែលមានអ្នកចូលរួមចំនួន ៣០០នាក់ ដោយឡែក អតីតយុទ្ធជនចំនួន ១៧០នាក់ ជាតំណាងអតីតយុទ្ធជនអញ្ជើញមកពីរាជធានីខេត្តទាំង ២៥ ដែលបានចូលរួមក្នុងទិវានេះ ម្នាក់ៗទទួលបាន អាវ ០១ ធៀបមួយកញ្ចប់ ( ទឹកដោះគោ ០១កំប៉ុង ប្រាសដុះធ្មេញ ០១ ថ្នាំដុះធ្មេញ ០១ កន្សែងពោះគោ ០១ មី ០១កេស ស្ករស ០១គីឡូក្រាម តែ ០១គីឡូក្រាម ស្បែកជើងផ្ទាត់ ១គូ) និងថវិកា ៨០.០០០រៀល។ ដោយឡែក មន្ទីរ ស.អ.យ រាជធានី ខេត្តចំនួន ១៩ ក៏បានប្រារព្ធទិវានេះផងដែរ ក្នុងនោះ មានមន្ទីរ ស.អ.យ រាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង សៀមរាប កំពង់ធំ តាកែវ ស្វាយរៀង កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រះសីហនុ ក្រចេះ មណ្ឌលគិរី បន្ទាយមានជ័យ ស្ទឹងត្រែង កែប ប៉ៃលិន ឧត្តរមានជ័យ និងខេត្តក្បែរឃុំ

-បានរៀបចំសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការអន្តរក្រសួងសម្រាប់កំណត់អត្តសញ្ញាណកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ ចូលបាត់បង់សមត្ថភាពការងារ ពិការ និងគ្រួសារយុទ្ធជនពលី មរណៈដែលត្រូវទទួលសម្បទានដីសង្គមកិច្ច

-គិតពីឆ្នាំ២០១០ ដល់ខែមិថុនា ឆ្នាំ២០១៤ បានទទួលសំណុំលិខិតអ្នកដាក់ពាក្យស្នើសុំសម្បទានដីសង្គមកិច្ច និងបានបញ្ជូនទៅគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិចំនួន ១៣.២៦៥គ្រួសារ

-ក្នុងឆ្នាំ២០១៤នេះ កងកម្លាំងប្រដាប់អាវុធ និងគ្រួសារបានទទួលសម្បទានដីសង្គមកិច្ចពីគណៈកម្មាធិការសម្បទានដីថ្នាក់ជាតិចំនួន ៤៤៨គ្រួសារ នៅខេត្តព្រះសីហនុ និងខេត្តសៀមរាប

-សមាគមអតីតយុទ្ធជនកម្ពុជា និងសប្បុរសជនបានសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅតាមសហគមន៍បានចំនួន ២០១ខ្នង និងបន្តសាងសង់ជាបន្តបន្ទាប់ទៀតតាមលទ្ធភាពជាក់ស្តែង

-ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ បានចុះសួរសុខទុក្ខ និងសំណាលជាមួយអតីតយុទ្ធជន និងយោធិនពិការនៅមជ្ឈមណ្ឌលយោធិនពិការតេជោ ៣១៧ ភ្នំពេញ ខេត្តបន្ទាយមានជ័យ។

**៧. ការងារអាទិភាពទី៧**

**សិក្សាស្រាវជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា**

ក្រសួងបាន និងកំពុងសិក្សា ស្រាវជ្រាវឯកសារនានា ដើម្បីរៀបចំបង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយ សម្រាប់មជ្ឈដ្ឋាននានា និងប្រជាជនទូទៅ។

**៨. ការងារអាទិភាពទី៨**

**អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ**

**១. ការងាររដ្ឋបាល និងបុគ្គលិក**

**ក. ការងាររដ្ឋបាល**

- បានរក្សាទុក និងកម្ពស់លិខិតបទដ្ឋានគតិយុត្តមានសណ្តាប់ធ្នាប់ របៀបរៀបរយត្រឹមត្រូវ និងលាក់ការណ៍សម្ងាត់
- បានទទួលលិខិតចូលចំនួន ៥.៤៧៩ច្បាប់ និងបញ្ជូនលិខិតចេញចំនួន ៦.៧៩៨ច្បាប់
- បានចេញលិខិតបេសកកម្មចំនួន ៧៥៤ដង
- បានរៀបចំសេចក្តីណែនាំ ស្តីពីការពង្រឹងនីតិវិធីនៃការតែងតាំង ការផ្ទេរភារកិច្ចមន្ត្រីរាជការក្នុងក្របខ័ណ្ឌក្រសួង

ស.អ.យ

- បានចេញប្រកាសលេខ ២៧៩៦ សអយ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំ និងរបៀបរបបការងាររបស់ក្រសួង ស.អ.យ។

**ខ. ការងារបុគ្គលិក**

- ក្របខ័ណ្ឌមន្ត្រីរាជការសរុប ១.៦៧៦នាក់ ( ថ្នាក់ជាតិ ៦៦៩នាក់ និងក្រោមជាតិ ១០០៧នាក់ )
- បុគ្គលិកជាប់កិច្ចសន្យាសរុប ៨០៦នាក់ ( ថ្នាក់ជាតិ ២៦១នាក់ និងក្រោមជាតិ ៥៤៥នាក់ )
- តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន ៧៨នាក់
- ផ្លាស់ប្តូរប្រភេទក្របខ័ណ្ឌ ដំឡើងឋានន្តរស័ក្តិ និងថ្នាក់ជូនមន្ត្រីចំនួន ២១៨នាក់
- ជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌថ្មីសម្រាប់ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងពិសេសសរុបចំនួន ១២៥នាក់
- ផ្ទេរចូលចំនួន ០៣នាក់ និងផ្ទេរចេញចំនួន ៥០នាក់
- ប្រឡងផ្លាស់ប្តូរក្របខ័ណ្ឌមន្ត្រីរាជការចំនួន ៧៧នាក់
- លុបឈ្មោះមន្ត្រីរាជការចេញពីក្របខ័ណ្ឌចំនួន ០៥នាក់
- ដាក់មន្ត្រីរាជការឲ្យចូលនិវត្តន៍ចំនួន ១៦នាក់។

**គ. ការងាររៀបចំ**

- រៀបចំប្រាក់បៀវត្សរ៍ប្រចាំខែជូនមន្ត្រីរាជការ បានទាន់ពេលវេលា
- រៀបចំបៀវត្សរ៍ជូនមន្ត្រីតែងតាំងថ្មី ជំនួយការឯកឧត្តមរដ្ឋមន្ត្រី មន្ត្រីផ្ទេរចូលថ្មី និងទីប្រឹក្សាអមក្រសួងចំនួន ១០៩នាក់
- រៀបចំប្រាក់បំណាច់កម្រិតមុខងារ និងតែងតាំងសីបចំនួន ៥៤នាក់
- រៀបចំប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការសិវិលក្របខ័ណ្ឌថ្មីចំនួន ៧៣នាក់
- រៀបចំប្រាក់គុកកាសល្យជូនមន្ត្រីរាជការចំនួន ០១នាក់
- រៀបចំប្តូរក្របខ័ណ្ឌ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ចំនួន ២៨៧នាក់
- ផ្ទេរបៀវត្សរ៍ជូនមន្ត្រីរាជការចេញក្រសួង ស.អ.យ ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ៤៩នាក់
- ផ្តាច់បៀវត្សរ៍ជូនមន្ត្រីរាជការចេញពីតារាងបៀវត្សរ៍ចំនួន ១១នាក់
- បញ្ជូលអ្នកក្នុងបន្ទុកជា ប្រពន្ធ និងកូនចំនួន ៥៨នាក់
- បានដំណើរការបើកប្រាក់បៀវត្សរ៍មន្ត្រីរាជការក្រសួង ស.អ.យ តាមប្រព័ន្ធជនាគារ។

**ឃ. ការងារអភិវឌ្ឍន៍ធនធានមនុស្ស**

- បានផ្សព្វផ្សាយសារាចរ ស្តីពីការអនុវត្តគោលការណ៍ណែនាំ ស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ

- បានផ្សព្វផ្សាយព័ត៌មានស្តីពីការផ្តល់អាហារូបករណ៍ និងការជ្រើសរើសមន្ត្រីចូលបម្រើការតាមក្រសួង ស្ថាប័ននានា
- បានបញ្ជូនមន្ត្រីចំនួន ៣៨នាក់ ចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ
- បានបញ្ជូនមន្ត្រីចំនួន ០១នាក់ ទៅសិក្សាវគ្គខ្លីនៅប្រទេសញូហ្សែលែន រយៈពេល ៦ខែ ចាប់ពីខែកក្កដាដល់ខែធ្នូ ឆ្នាំ២០១៤

- បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីក្រសួង ស.អ.យ ចំនួន ៤៥នាក់ ស្តីពីសុវត្ថិភាពចរាចរ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដោយសិក្ខាកាមទទួលបានជាជ្រៀបមួយកញ្ចប់ និងថវិកាចំនួន ១៥ដុល្លារអាមេរិក

-បញ្ជូនមន្ត្រីទៅចូលរួមវគ្គបណ្តុះបណ្តាលនៅសាលាកូម័ន្ទរដ្ឋបាលចំនួន ០២នាក់។

**២. ការងារផែនការ ស្ថិតិ និងសរុប**

-បានធ្វើបច្ចុប្បន្នភាពជាប្រចាំគេហទំព័ររបស់ក្រសួង ស.អ.យ ដែលមានឈ្មោះ: www.mosvy.gov.kh មានលិខិតបទដ្ឋានគតិយុត្ត របាយការណ៍ និងសកម្មភាពផ្សេងៗរបស់ថ្នាក់ដឹកនាំ

-បានរៀបចំរបាយការណ៍ប្រចាំខែមករា ខែកុម្ភៈ ត្រីមាសទី១ ខែមេសា ខែឧសភា ឆមាសទី១ ខែកក្កដា ខែសីហា ៩ខែ ខែតុលា ខែវិច្ឆិកា ឆ្នាំ២០១៤ និងរបាយការណ៍លទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០១៤ និងទិសដៅអនុវត្តបន្ត និងរបាយការណ៍លទ្ធផលការងាររយៈពេល ១ឆ្នាំ ខែកញ្ញា ឆ្នាំ២០១៣ ដល់ខែសីហា ឆ្នាំ២០១៤ របស់ក្រសួង

-បានរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០១៤ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨

-រៀបចំកម្មវិធីវិនិយោគ ០៣ឆ្នាំរំកិល ២០១៤-២០១៦ ចំនួន ១៣គម្រោង ក្នុងនោះ គម្រោងកំពុងដំណើរការចំនួន ២គម្រោង

-បានបញ្ជូនរបាយការណ៍ ស្តីពីការពិនិត្យមើលមុខងារឡើងវិញរបស់ក្រសួង ស.អ.យ ទៅ គ.ជ.អ.ប ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍

-បានប្រជុំចង ក្រុងស្ថិតិសមិទ្ធកម្មរបស់ក្រសួង

-បានបោះពុម្ព និងរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការយុទ្ធសាស្ត្រ ២០១៤-២០១៨ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

**៣. ការងារហិរញ្ញវត្ថុ និងផ្គត់ផ្គង់**

**ក. ការងារបើកផ្តល់**

-ការគ្រប់គ្រង និងការបើកផ្តល់បានអនុវត្តត្រឹមត្រូវ និងទាន់ពេលវេលា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់

-បានបើកផ្តល់ប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភបេសកកម្មក្នុង និងក្រៅប្រទេស ប្រាក់ចូលរួមប្រជុំថ្នាក់ជាតិ អន្តរជាតិ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្នាក់ងារជាតិជាប់កិច្ចសន្យា ប្រាក់រៀបចំប្រារព្ធពិធីបុណ្យជាតិ អន្តរជាតិ ពិធីសម្ពោធផ្សេងៗ ប្រាក់ឧបត្ថម្ភជូនមជ្ឈមណ្ឌលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងអង្គការដៃគូ

-រៀបចំផែនការថវិកា ០៣ឆ្នាំ របស់ក្រសួង ស.អ.យ និងផែនការសកម្មភាពកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០១៤-២០១៥។

**តារាងស្ថានភាពថវិកាថ្នាក់ជាតិ**

បរិយាយ	ឥណទានដើមឆ្នាំ	ឥណទានចុងឆ្នាំ	អនុវត្តក្នុងឆ្នាំ	សមតុល្យ	%
ជំពូក ៦០	2.348.000.000	2.997.897.000	2.847.255.970	150.641.030	94,98%
ជំពូក ៦១	649.800.000	730.300.000	638.671.600	91.628.400	87,45%
ជំពូក ៦២	2.054.800.000	2.146.383.000	1.881.693.724	264.689.276	87,67%
ជំពូក ៦៤	7.740.900.000	7.740.900.000	6.554.683.464	1.186.216.536	84,68%
ជំពូក ៦៥	30.859.000.000	29.032.620.000	25.323.878.600	3.708.741.400	87,23%
ជំពូក ៦៣	20.000.000	20.000.000	9.900.000	10.100.000	49,50%
<b>សរុប</b>	<b>43.672.500.000</b>	<b>42.668.100.000</b>	<b>37.256.083.358</b>	<b>5.412.016.642</b>	<b>87,32%</b>

**តារាងស្ថានភាពថវិកាថ្នាក់ក្រោមជាតិ**

អង្គភាព	ឥណទានដើមឆ្នាំ	ឥណទានចុងឆ្នាំ	អនុវត្តក្នុងឆ្នាំ	សមតុល្យ	ការចំណាយ (%)
រាជធានីភ្នំពេញ	94.689.100.000	97.259.800.000	93.461.507.327	3.798.292.673	96.09%
ខេត្តកណ្តាល	32.352.100.000	32.352.100.000	27.043.532.306	5.308.567.694	83.59%
ខេត្តកំពង់ចាម	32.574.000.000	32.574.000.000	30.598.715.875	1.975.284.125	93.94%
ខេត្តបាត់ដំបង	57.682.000.000	57.682.000.000	53.742.576.534	3.939.423.466	93.17%
ខេត្តព្រៃវែង	21.433.000.000	21.433.000.000	20.903.591.996	529.408.004	97.53%
ខេត្តសៀមរាប	37.373.000.000	37.373.000.000	32.575.863.974	4.797.136.026	87.16%

ខេត្តកំពង់ធំ	18.440.000.000	18.740.000.000	17.985.568.990	754.431.010	95.97%
ខេត្តតាកែវ	22.256.800.000	24.756.800.000	22.187.932.245	2.568.867.755	89.62%
ខេត្តស្វាយរៀង	14.501.900.000	14.501.900.000	13.435.145.662	1.066.754.338	92.64%
ខេត្តពោធិ៍សាត់	20.230.000.000	20.230.000.000	17.293.261.346	2.936.738.654	85.48%
ខេត្តកំពង់ឆ្នាំង	16.033.200.000	16.478.200.000	15.145.185.140	1.333.014.860	91.91%
ខេត្តកំពង់ស្ពឺ	24.364.000.000	24.364.000.000	22.079.569.000	2.284.431.000	90.62%
ខេត្តកំពត	22.472.000.000	22.472.000.000	19.551.691.220	2.920.308.780	87.00%
ខេត្តព្រះសីហនុ	10.759.000.000	10.759.000.000	6.509.271.522	4.249.728.478	60.50%
ខេត្តកោះកុង	5.548.000.000	5.548.000.000	4.080.038.521	1.467.961.479	73.54%
ខេត្តព្រះវិហារ	10.795.000.000	10.795.000.000	8.658.117.426	2.136.882.574	80.20%
ខេត្តក្រចេះ	8.373.000.000	8.373.000.000	7.827.352.285	545.647.714	93.48%
ខេត្តរតនគិរី	4.059.000.000	4.059.000.000	3.677.924.733	381.075.267	90.61%
ខេត្តមណ្ឌលគិរី	3.787.000.000	3.787.000.000	2.668.933.369	1.118.066.631	70.48%
ខេត្តបន្ទាយមានជ័យ	30.122.000.000	30.122.000.000	26.748.968.633	3.373.031.367	88.80%
ខេត្តស្ទឹងត្រែង	5.937.800.000	5.937.800.000	5.653.383.084	284.416.916	95.21%
ខេត្តកែប	2.639.000.000	2.639.000.000	1.594.188.335	1.044.811.665	60.41%
ខេត្តប៉ៃលិន	8.135.200.000	8.135.200.000	7.332.974.695	802.225.305	90.14%
ខេត្តឧត្តរមានជ័យ	17.029.800.000	17.029.800.000	14.984.752.349	2.045.047.651	87.99%
ខេត្តក្បូងឃ្មុំ					
<b>សរុប</b>	<b>521.585.900.000</b>	<b>527.401.600.000</b>	<b>475.740.046.567</b>	<b>51.661.553.433</b>	<b>90.20%</b>

**ខ.ការងារលទ្ធកម្ម ជួសជុល សាលាសង្កាត់ ផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សង្ហារឹម និងប្រេងឥន្ធនៈ**

-បានផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សង្ហារឹម ការជួសជុល និងប្រេងឥន្ធនៈ ជូនថ្នាក់ដឹកនាំ និងអង្គការក្រោមឱវាទ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

**៤.ការងារសហប្រតិបត្តិការអន្តរជាតិ អាស៊ាន និងពិភពលោក**

-ចូលរួមប្រជុំគណៈកម្មការអន្តរជាតិអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ជាមួយឧត្តមមន្ត្រីទទួលបន្ទុកសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ (SOMSUD) ពីថ្ងៃទី២៣-២៥ ខែមេសា ឆ្នាំ២០១៤ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី

-បានចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកសុខុមាលភាពសង្គម និងអភិវឌ្ឍន៍លើកទី១០ (10<sup>th</sup> SOMSUD) នៅទីក្រុងរៀងច័ន្ទ ប្រទេសឡាវ ដែលរួមមានវេទិកាអភិវឌ្ឍន៍អាស៊ាន-អង្គការមិនមែនរដ្ឋាភិបាលលើកទី៩ (9<sup>th</sup> GO-NGO Forum) កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកសុខុមាលភាពសង្គម និងអភិវឌ្ឍន៍លើកទី១០ (10<sup>th</sup> SOMSUD) កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកសុខុមាលភាពសង្គម និងអភិវឌ្ឍន៍បូកបីលើកទី៩ (9<sup>th</sup> SOMSUD+3) ក្រោមប្រធានបទ “សេវាសង្គមកិច្ចសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងអាស៊ានបន្ទាប់ពីឆ្នាំ២០១៥

-បានចូលរួមប្រជុំគណៈកម្មការអាស៊ាន ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិស្ត្រី និងកុមារលើកទី៨ នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី និងលើកទី៩ នៅទីក្រុងយ៉ាងហ្គាន់ ប្រទេសមីយ៉ាន់ម៉ា

-បាននិងកំពុងបំពេញតួនាទីជាប្រធានរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ាន សម្រាប់អាណត្តិរយៈពេល ៣ឆ្នាំ

-សម្របសម្រួល និងចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អន្តរវិស័យ ស្តីពីការរៀបចំបង្កើតផែនការសកម្មភាពសម្រាប់សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការពង្រឹងការគាំពារសង្គម” ដែលរៀបចំឡើងដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ

-បានរៀបចំកែសម្រួលសេចក្តីជូនដំណឹងសម្រាប់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិដែលស្នើសុំចុះកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួង ស.អ.យ

-បានប្រជុំពិភាក្សាលើឯកសារកិច្ចព្រមព្រៀង សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការចុះកិច្ចព្រមព្រៀងគម្រោងជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិចំនួន ១៩អង្គការ មានថវិកាគម្រោងសរុបចំនួន ២១.៦៩៣.៩៩៦,៦៨ ដុល្លារអាមេរិក។ បច្ចុប្បន្ន ក្រសួងសហការជាមួយអង្គការចំនួន ១២៦ ដែលមានថវិកាសរុបចំនួន ១៣៧.៤៣៦.៧៩៥,៩១ ដុល្លារអាមេរិក។ ក្នុងនោះអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន ៤៧អង្គការ មានគម្រោងទឹកប្រាក់សរុបចំនួន ៥៦.៥១៧.១៧៨,៥៩ដុល្លារអាមេរិក។ អង្គការចំនួន ៩៦ បានផុតសុពលភាព (អង្គការក្នុងស្រុកចំនួន ៤៥ និងអង្គការអន្តរជាតិចំនួន ៥១)

-បានសម្របសម្រួល ដើម្បីសុំទិដ្ឋាការចូល និងពន្យារទិដ្ឋាការជូនអង្គការចំនួន ១០ករណី មានមនុស្សចំនួន ២១នាក់

-បានសម្របសម្រួល ដើម្បីសុំស្នាក់លេខប្រភេទអង្គការ និងរដ្ឋជូនអង្គការចំនួន ១០ករណី មានរថយន្តសរុបចំនួន ១១គ្រឿង

-បានសម្របសម្រួល ដើម្បីនាំចូលសម្ភារៈ ឧបករណ៍ដែលការបង់ពន្ធ និងអាករជាបន្ទុករបស់រដ្ឋជូនអង្គការចំនួន ២៩ករណី

-បានសម្របសម្រួលផ្តល់លិខិតគាំទ្រសម្រាប់អង្គការស្នើសុំបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជូនអង្គការចំនួន ២៣ករណី និងបដិសេធចំនួន ០១ករណី

-បានរៀបចំសាលប្រជុំ និងសម្របសម្រួលក្នុងកិច្ចប្រជុំ និងពិធីផ្សេងៗចំនួន ១៦៥លើក។

**៥. ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង**

-បានចេញប្រកាសលេខ ០៥៦ ស.អ.យ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គាធិការដ្ឋាន និងអង្គភាពចំណុះអគ្គាធិការដ្ឋាន

-បានចុះធ្វើអធិការកិច្ចការអនុវត្តការងាររបស់មន្ទីរ ស.អ.យ ខេត្តកំពត កែប ព្រះសីហនុ កោះកុង ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង ស្វាយរៀង ព្រៃវែង ឧត្តរមានជ័យ បន្ទាយមានជ័យ កណ្តាល តាកែវ កំពង់ចាម និងរាជធានីភ្នំពេញ ដើម្បីពិនិត្យ កែលម្អការបំពេញមុខងារ តួនាទី ភារកិច្ច របៀបរបបការងារ សំដៅលើកកម្ពស់គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសង្គមកិច្ចជូនជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ។ ទន្ទឹមនេះ បានដោះស្រាយវិវាទផ្ទៃក្នុង ០១ករណី

-ក្រុមការងារអ្នកនាំពាក្យ និងប្រតិកម្មរហ័សរបស់ក្រសួង ស.អ.យ ត្រូវបានបង្កើតឡើងដើម្បីពិនិត្យ តាមដាន និងបកស្រាយ បំភ្លឺរាល់ព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអាទិ៍ បានឆ្លើយបំភ្លឺទៅវិទ្យុ ABC ០៧ករណី ឆ្លើយតបទៅសារព័ត៌មានខេមបូឌាដេលី ០១ករណី គេហទំព័រដើមអំពិល ០១ករណី ពាក់ព័ន្ធការងារសម្បទានដីសង្គមកិច្ច ការងារជនអនាថា កុមារកំព្រា និងជនរីកលចរិត។ ទន្ទឹមនេះ ក្រុមការងារនេះ បានដោះស្រាយបញ្ហាសង្គមមួយចំនួន ដូចជា បានចាត់ចែងដោះស្រាយបញ្ហាស្ត្រីក្រីក្រមានកូន ៥នាក់ ដែលផ្ទះបាក់ចូលទន្លេហើយមកស្នាក់នៅចេតិយក្នុងវត្តនៅស្រុកស្អាង ខេត្តកណ្តាល ស្ត្រីមានវិបត្តិផ្លូវចិត្តយកកូនដាក់ចោលនៅវត្តក្នុងក្រុងក្រចេះ ខេត្តក្រចេះ កុមារត្រូវម្តាយដាក់ច្រវាក់ជើងនៅខេត្តកោះកុង ជនរីកលចរិតនៅតាមផ្លូវសាធារណៈនៅរាជធានីភ្នំពេញ បញ្ហាមណ្ឌលអង្គការនៅខេត្តប៉ៃលិន និងបញ្ហាក្មេងត្រូវគេធ្វើទារុណកម្មចាប់ជ្រមុជទឹកក្នុងពាងនៅស្រុកពារាំង ខេត្តព្រៃវែង

-បានចូលរួមវេទិកាសាធារណៈនៅវត្តជីនិតនិងយុំទ្រានៃស្រុកក្រចេញ នៅវត្តវិហារល្អងសង្កាត់ស្នួងក្រុងស្នួងវត្តការពារប្រាំ និងវត្តក្បាលបឹងសេះនៃខេត្តក្រចេះ ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនេះ ថ្នាក់ដឹកនាំរបស់ក្រសួងក៏បានចូលរួមក្នុងវេទិកាសាធារណជនផងដែរ

-បាននិងកំពុងពិនិត្យ កែសម្រួលសេចក្តីព្រាងចុងក្រោយនៃផែនការសវនកម្មផ្ទៃក្នុងឆ្នាំ២០១៥-២០១៧ និងផែនការសកម្មភាពសវនកម្មផ្ទៃក្នុងឆ្នាំ២០១៥។

**៦. ការងារវិទ្យាស្ថានជាតិសង្គមកិច្ច**

-គិតមកដល់ចុងឆ្នាំ២០១៤នេះ វិទ្យាស្ថានមាននិស្សិតចំនួន ២៣២នាក់ ក្នុងនោះ មានថ្នាក់បរិញ្ញាបត្រសង្គមកិច្ចចំនួន ៩៤នាក់ ( ឆ្នាំទី១ចំនួន ៣៧នាក់ ឆ្នាំទី២ចំនួន ៣៧នាក់ និងឆ្នាំទី៣ចំនួន ២០នាក់ ) បរិញ្ញាបត្រសង្គមវិទ្យាឆ្នាំទី២ចំនួន ១៩នាក់ បរិញ្ញាបត្រកិច្ចការសង្គមចំនួន ៧៩នាក់ ( ឆ្នាំទី១ចំនួន ៤២នាក់ និងឆ្នាំទី២ចំនួន ៣៧នាក់ ) និងថ្នាក់បរិញ្ញាបត្រនិងសញ្ញាបត្រវិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណបចំនួន ៣៧នាក់(ឆ្នាំទី១ ចំនួន ១៥នាក់ ឆ្នាំទី២ ចំនួន ១៥នាក់ និងឆ្នាំទី៣ ចំនួន ០៧នាក់ )

-បានធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់វិទ្យាស្ថាន ដែលមានឈ្មោះថា “www.nisa.edu.gov.kh”

-ដោយមានការសហការជាមួយអង្គការ UNICEF វិទ្យាស្ថានសង្គមកិច្ចបានសិក្សាស្រាវជ្រាវពីការត្រួតពិនិត្យឡើងវិញ លើការអនុវត្តការងារសង្គមកិច្ច ដោយផ្តោតលើសុខុមាលភាពសង្គម និងសុខុមាលភាពកុមារជាសាធារណៈ។ បានបោះពុម្ពបាយការណ៍របកគំហើញនេះចំនួន ៥០០ច្បាប់ ព្រមទាំងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ និងមានអ្នកចូលរួមចំនួន ១៦៩នាក់

-បានរៀបចំពិធីប្រគល់សញ្ញាបត្រមសិក្សាផ្នែកវិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណបដល់និស្សិតនៃមហាវិទ្យាល័យវិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណបចំនួន ១៣នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ

-បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ០២ថ្ងៃ ស្តីពីការស្រាវជ្រាវ និងការសរសេរគម្រោងស្រាវជ្រាវ” ដល់ មន្ត្រីក្រសួង ស.អ.យ និងបុគ្គលិកវិទ្យាស្ថានចំនួន ៥៣នាក់។

**II-ទិសដៅអនុវត្តបន្ត**

ដើម្បីអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាសឲ្យប្រើដោយ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក្រសួង ស.អ.យ បានដាក់ចេញនូវយុទ្ធសាស្ត្រ ៣ យ៉ាង និងកម្មវិធីអាទិភាពចំនួន ៨ចំណុច ដំបូងទី៣ គឺ (ក).យុទ្ធសាស្ត្រ ៣យ៉ាង រួមមាន (១). បង្កើនប្រសិទ្ធភាពសេវា សុខុមាលភាពសង្គម (២). ពង្រឹងពង្រីកប្រព័ន្ធសន្តិសុខសង្គម និង(៣).ពង្រឹងសមត្ថភាពស្ថាប័ន និងកៀរគរប្រកាស ធនធានទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ និង(ខ).កម្មវិធីអាទិភាព ៨ចំណុច គឺ (១).អភិវឌ្ឍសុខុមាលភាពសម្រាប់ជន រងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ (២).អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា (៣).អភិវឌ្ឍសុខុមាល ភាពជនពិការ (៤).អភិវឌ្ឍសុខុមាលភាពមនុស្សចាស់ (៥).អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (៦). អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន (៧).សិក្សា ស្រាវជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា និង(៨).អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ ដោយប្រមូលផ្តុំទៅលើសកម្មភាពសំខាន់ដូចតទៅ៖

-អភិវឌ្ឍសុខុមាលភាពសង្គម ដោយបង្កើនអន្តរាគមន៍ផ្នែកសង្គមកិច្ចដើម្បីជួយដល់ជនក្រីក្រងាយរងគ្រោះ ជន ចំណាកស្រុក ជនអនាថា ជនរីកលចរិត និងជនរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ។ បន្តពង្រីកកម្មវិធីសង្គ្រោះ បន្ទាន់សម្រាប់ជនក្រីក្រងាយរងគ្រោះ ពង្រឹងយន្តការដោះស្រាយបញ្ហាជនអនាថា និងការបង្កឱកាសឲ្យស្ត្រីរាជីវភាព ឡើងវិញ និងធ្វើសមាហរណកម្មទៅក្នុងសង្គម។ បង្កើនការផ្តល់សេវាថែទាំគាំទ្រដល់ជនរងផលប៉ះពាល់ដោយសារមេ រោគអេដស៍ ជំងឺអេដស៍ និងជំងឺកាចសាហាវផ្សេងៗ។ បន្តលើកកម្ពស់តួនាទីរបស់ស្ត្រី និងគ្រួសារក្នុងសង្គមឲ្យប្រសើរ ឡើង តាមរយៈការផ្សព្វផ្សាយទស្សនទាន ការវិភាគយេនឌ័រ និងអនុសញ្ញាស៊ីដ។ ជំរុញការប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស និងជួយដល់ជនរងគ្រោះតាមរយៈការរៀបចំយន្តការនៅក្រសួង ថ្នាក់រាជធានី ខេត្ត ជំរុញអនុវត្តគោលនយោបាយ បទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងគោលការណ៍ណែនាំស្តីពីការកំណត់ សញ្ញាណ និងការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស បន្តផ្តល់សេវាស្តារនីតិសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មទៅសហគមន៍វិញ ដោយគ្មានការរើសអើង

-បន្តអនុវត្តគោលនយោបាយថែទាំជំនួសចំពោះកុមារ បទដ្ឋានអប្បបរមាសម្រាប់ការថែទាំកុមារនៅក្នុងមណ្ឌល និងបទដ្ឋានអប្បបរមាសម្រាប់ថែទាំកុមារនៅតាមសហគមន៍។ បន្តពង្រឹងគុណភាពនៃការថែទាំកុមារនៅតាមមណ្ឌលទាំង មណ្ឌលរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលតាមរយៈការធ្វើអធិការកិច្ច ការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង មណ្ឌលថែទាំកុមារ អនុក្រឹត្យ ស្តីពីគោលការណ៍ណែនាំនិងក្រមសីលធម៌កិច្ចការពារកុមារ និងជំរុញធ្វើវិសោធនកម្មអនុ ក្រឹត្យស្តីពីរបបគោលនយោបាយចំពោះជនរងគ្រោះស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ។ បន្តផ្សព្វផ្សាយ និងអនុវត្តអនុ សញ្ញាក្រុងឡាអេ ស្តីពីកិច្ចការពារកុមារនិងសហប្រតិបត្តិការទាក់ទងនឹងសុំកូនអន្តរប្រទេស ច្បាប់ស្តីពីសុំកូនអន្តរ ប្រទេស លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីស្វែងរកគ្រួសារល្អឲ្យកុមារ និងធានាឧត្តមប្រយោជន៍របស់កុមារ។ បន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលជាភាគីអនុសញ្ញាក្រុងឡាអេ ស្តីពីកិច្ចការពារកុមារនិងសហប្រតិបត្តិការ ទាក់ទងនឹងសុំកូនអន្តរប្រទេស និងបន្តរៀបចំចម្លើយសម្រាប់កម្រងសំណួរដែលពាក់ព័ន្ធនឹងការងារសុំកូនអន្តរប្រទេស (Country Profile) នៃប្រទេសជាសមាជិកនៃអនុសញ្ញាក្រុងឡាអេ ស្តីពីកិច្ចការពារនិងសហប្រតិបត្តិការទាក់ទងនឹងសុំ កូនអន្តរប្រទេស។ អនុវត្តកម្មវិធីគ្រួសារធម៌សម្រាប់កុមារនៅតាមមណ្ឌលនានា និងសហគមន៍ ដើម្បីជួយដល់កុមារដែល ក្រីក្រ និងងាយរងគ្រោះ។ ជំរុញការអនុវត្តការងារយុវនីតិសម្បទា និងអនុវត្តនូវកម្មវិធីយុត្តិធម៌អនីតិជន បន្តផ្តល់នូវសេវា ការពារសិទ្ធិកុមារតាមផ្លូវច្បាប់ចំពោះអនីតិជនដែលប្រព្រឹត្តល្មើសនឹងច្បាប់នៅតាមសហគមន៍និងពន្ធនាគារ។ ជំរុញការ អនុម័តសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជនដើម្បីការពារសិទ្ធិកុមារនៅក្នុងប្រព័ន្ធយុត្តិធម៌ និងទប់ស្កាត់បាតុភាពអ សកម្មរបស់អនីតិជន។ បន្តរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួង ស.អ.យ និងក្រសួងសុខាភិបាល ស្តីពី ការបន្សាប និងការព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្តដល់អ្នកញៀនគ្រឿងញៀន។ ជំរុញដំណើរការមជ្ឈមណ្ឌលជាតិ ព្យាបាល បន្សាប និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ បន្តអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ ជាពិសេស សិទ្ធិជាមូលដ្ឋានទាំងបួនរបស់កុមារគឺ “សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការអភិវឌ្ឍ សិទ្ធិទទួលបាននូវការ ការពារ និងសិទ្ធិចូលរួមរបស់កុមារ”។ រៀបចំរបាយការណ៍ឆ្លើយតបទៅនឹងកម្រងសំណួររបស់គណៈកម្មាធិការសិទ្ធិ កុមារ របស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងរបាយការណ៍ជាតិលើកទី១ និងទី២ ស្តីពីការចូលរួមរបស់កុមារក្នុងដោះស្រាយ

ប្រដាប់អាវុធ ការជួញដូរ ការធ្វើពេស្យាកម្មកុមារនិងរូបភាពអាសអាភាសកុមារ។ ជំរុញអនុម័តផែនការជាតិអភិវឌ្ឍ  
កុមារ ២០១៥-២០១៨

-អភិវឌ្ឍសុខុមាលភាពជនពិការ ដោយប្រមូលផ្តុំជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជន  
ពិការ ស្របតាមគោលនយោបាយជាតិស្តីពីជនពិការ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីកិច្ចការពារ ២០១៤-២០១៨ និងយុទ្ធ  
សាស្ត្រអ៊ីនឈន់ “ធ្វើឲ្យសិទ្ធិក្លាយជាការពិត” ២០១៣-២០២២ និងផែនការយុទ្ធសាស្ត្ររបស់មូលនិធិជនពិការ ២០១៤-  
២០១៨ រួមទាំងជនពិការដោយសារមិន និងសំណល់ជាតិផ្ទះ។ លុបបំបាត់ការរើសអើងចំពោះជនពិការ ព្រមទាំងបង្ក  
ឱកាសឲ្យជនពិការបានចូលរួមគ្រប់សកម្មភាពរបស់សង្គម។ បន្តនិរន្តរភាពកម្មវិធីស្តារលទ្ធភាពពលកម្មជូនជនពិការ  
ដោយឥតគិតថ្លៃ រួមទាំងការផ្តល់សេវាហ៊ុយធ្វើដំណើរ និងការស្នាក់នៅ។ ជំរុញការអនុវត្តផ្តល់របបគោលនយោបាយ ស្តីពី  
ការជួយឧបត្ថម្ភជនពិការក្រីក្របំផុតតាមសហគមន៍ស្របតាមលទ្ធភាពថវិកា។ បន្តអនុវត្តកម្មវិធីសេវាសហគមន៍សម្រាប់  
ជនពិការ ការបង្កើតក្រុមជួយខ្លួនឯង ការអភិវឌ្ឍមុខរបរខ្នាតតូច។ ជំរុញអនុវត្តអនុក្រឹត្យ ស្តីពីការកំណត់អត្រាចូលបម្រើ  
ការងារតាមស្ថាប័នរដ្ឋ ២% និងគ្រឹះស្ថានឯកជន ១%។ បន្តកម្មវិធីផ្តល់សេវាជូនកុមារពិការភ្នែក កុមារគរថ្លង់ និងកុមារ  
ពិការខ្សោយសតិបញ្ញា តាមរយៈការអប់រំ និងសេវាពិសេសជូនដល់ប្រភេទកុមារពិការនីមួយៗ។ លើកទឹកចិត្តចលនា  
កីឡា សិល្បៈរបស់ជនពិការ ការងារព័ត៌មានជាភាសាសញ្ញា និងការអភិវឌ្ឍសេវាអក្សរស្នាប និងភាសាសញ្ញា

-អភិវឌ្ឍសុខុមាលភាពមនុស្សចាស់ ដោយប្រមូលផ្តុំ បន្តអនុវត្តគោលនយោបាយជាតិសម្រាប់មនុស្សចាស់ និង  
បន្តកែសម្រួលគោលនយោបាយនេះឲ្យស្របតាមស្ថានភាពសេដ្ឋកិច្ចជាតិ។ ជំរុញសកម្មភាពគណៈកម្មាធិការជាតិ និង  
យន្តការថ្នាក់ក្រោមជាតិសម្រាប់អនុវត្តគោលនយោបាយចំពោះមនុស្សចាស់។ បន្តអនុវត្តនូវកម្មវិធីថែទាំមនុស្សចាស់តាម  
គ្រួសារ សហគមន៍ និងតាមវត្តអារាម។ បន្តពង្រឹងសកម្មភាពសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ដែលមានស្រាប់  
នៅតាមសហគមន៍ និងជំរុញបង្កើតសមាគមមនុស្សចាស់បន្ថែមទៀត។ បន្តរៀបចំលិខិតបទដ្ឋានគតិយុត្តរមមាន  
ប្រកាសស្តីពីការបង្កើតលេខាធិការដ្ឋានគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ សេចក្តីព្រាងលក្ខន្តិកៈ រចនា  
សម្ព័ន្ធនិងស្លាកសញ្ញាសមាគមមនុស្សចាស់ និងគោលការណ៍ណែនាំស្តីពីការបង្កើតនិងការគ្រប់គ្រងសមាគម  
មនុស្សចាស់តាមឃុំ សង្កាត់ ដើម្បីលើកកម្ពស់សុខុមាលភាពមនុស្សចាស់។ បន្តលើកទឹកចិត្តសប្បុរសជនឲ្យបង្កើត  
នូវកម្មវិធីមនុស្សធម៌ដើម្បីជួយដល់ជនចាស់ជរា ដូចជាការជួយសាងសង់ផ្ទះជូនដល់ជនចាស់ជរាក្រីក្រនៅតាមសហគមន៍

-អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល ដោយបន្តអនុវត្តគោលនយោបាយជាតិសម្រាប់មន្ត្រីរាជ  
ការស៊ីវិល ក្នុងការផ្តល់នូវរបបសន្តិសុខសង្គមដែលគ្របដណ្តប់លើតារាកាលិកចំនួន ៦ រួមមាន ការចូលនិវត្តន៍ ការ  
បាត់បង់សម្បទាវិជ្ជាជីវៈ មាតុភាព គ្រោះថ្នាក់ការងារ មរណភាព និងអ្នកនៅក្នុងបន្ទុក ដោយធ្វើការកែសម្រួលជាបន្ត  
បន្ទាប់នូវរបបសន្តិសុខសង្គមដើម្បីឲ្យស្របតាមលទ្ធភាពនៃសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាលបន្តអនុវត្តបង់ប្រាក់ភាគទាន  
៦% ជំនួសមន្ត្រីរាជការស៊ីវិល។ ជំរុញរៀបចំ និងអនុវត្តប្រកាសអន្តរក្រសួងអាណាព្យាបាល ស្តីពីអត្រាភាគទានសម្រាប់  
មូលនិធិទ្រទ្រង់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល។ បន្តធ្វើបច្ចុប្បន្នភាពសិទ្ធិវន្តចាស់ ថ្មី របស់ ប.ជ.ស.  
និងបន្តការបើកផ្តល់របបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារ។ ជំរុញកិច្ចសហការជាមួយក្រសួងមុខងារសាធារណៈដើម្បី  
ដាក់មន្ត្រីរាជការស៊ីវិលចូលនិវត្តន៍ឲ្យទាន់ពេលវេលា និងទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព។ ពង្រឹង ពង្រីក  
និងអភិវឌ្ឍគ្រឹះស្ថាន ប.ជ.ស. ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដើម្បីបម្រើសេវារបបសន្តិសុខសម្រាប់សិទ្ធិវន្តប្រកប  
ដោយប្រសិទ្ធភាព

-អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន ដោយបន្តយកចិត្តទុកដាក់កែសម្រួលបន្ថែមរបបសន្តិសុខសង្គមជូនអតីត  
យុទ្ធជនជាបន្តបន្ទាប់ឲ្យស្របតាមស្ថានភាពនៃសេដ្ឋកិច្ចជាតិ។ អនុវត្តការបើកផ្តល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន  
និងគ្រួសារ ប្រកបដោយប្រសិទ្ធភាពលើតារាកាលិក៖ ការចូលនិវត្តន៍ ការបាត់បង់សមត្ថភាពការងារ មាតុភាព  
អាពាហ៍ពិពាហ៍គ្រោះដំបូង ពលី មរណៈ ពិការភាព ជំងឺ និងគ្រួសាររបស់ជនទាំងនោះ។ រៀបចំអនុក្រឹត្យ ស្តីពីការកំណត់  
អត្រាភាគទានដើម្បីទ្រទ្រង់បេឡាជាតិអតីតយុទ្ធជន។ បន្តអនុវត្តនូវគោលនយោបាយផ្តល់សម្បទានដ៏សង្គមកិច្ច និង  
ការសាងសង់ផ្ទះជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ។ បន្តអភិវឌ្ឍសមាគមអតីតយុទ្ធជនកម្ពុជា សំដៅជួយដល់  
អតីតយុទ្ធជន ក្នុងការរកសាងជីវភាពគ្រួសារដើម្បីចូលរួមអភិវឌ្ឍន៍នៅតាមមូលដ្ឋាន តាមសកម្មភាពបេឡាមរណសង្គ្រោះ  
ការសាងសង់ផ្ទះ និងការអភិវឌ្ឍសហគមន៍អតីតយុទ្ធជន

-បន្តសិក្សា ស្រាវជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា ដោយជំរុញឲ្យមានការសិក្សា  
រៀបចំសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ប្រជាជននៃព្រះរាជាណាចក្រកម្ពុជា

-អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ ដោយបន្តកសាងសមត្ថភាពស្ថាប័ន ពង្រឹងស្មារតីទទួលខុសត្រូវមនសិការវិជ្ជាជីវៈ និងបង្កើនសមត្ថភាពរបស់មន្ត្រីសង្គមកិច្ចគ្រប់លំដាប់។ ពង្រឹងដំណើរការវិទ្យាស្ថានជាតិសង្គមកិច្ច សំដៅបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការផ្តល់សេវាសង្គមកិច្ច ពង្រីកកម្មវិធីសិក្សាផ្សេងៗទៀត ទាំងមុនកម្រិតឧត្តមសិក្សា និងឧត្តមសិក្សា។ បន្តអនុវត្តនូវកម្មវិធីកំណែទម្រង់លើគ្រប់ផ្នែកស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ បន្តពង្រឹងភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ កៀរគរប្រភពធនធាន ថវិកា សម្ភារៈ និងបច្ចេកទេសសម្រាប់បម្រើឱ្យសំណូមពរនៃការងារសុខុមាលភាពសង្គមជួយដល់ជនរងគ្រោះងាយរងគ្រោះ និងក្រីក្រ។ ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសនានា សហគមន៍អាស៊ាន និងសហគមន៍អន្តរជាតិ។ ជំរុញការចុះធ្វើអធិការកិច្ច និងសវនកម្មផ្ទៃក្នុង ដោយផ្តោតទៅលើការត្រួតពិនិត្យរបៀបរបបការងារ និងការគ្រប់គ្រងថវិកា សំដៅកែលម្អ និងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាជូនដល់ជនរងគ្រោះ និងងាយរងគ្រោះ។

រាជធានីភ្នំពេញ, ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤

រដ្ឋមន្ត្រី



*(Handwritten signature in black ink)*

វង សុតិ